



ព្រះរាជក្រម

យើង

នស/រកម/០៤០៦/០០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា ក្សេត្រស្តីយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាកុងស៊ុល រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី ៤ នីតិកាលទី ៣ និងដែលព្រឹទ្ធសភាពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីពិនិត្យច្បាប់នេះឱ្យទាន់តាមកាលកំណត់របស់មាត្រា១១៣ថ្មីនៃរដ្ឋធម្មនុញ្ញ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅនេះ :

**ច្បាប់
ស្តីពី**

**ការអនុម័តយល់ព្រមលើអនុសញ្ញាក្នុងស៊ុល
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម**

មាត្រា ១.-

អនុម័តយល់ព្រមលើអនុសញ្ញាក្នុងស៊ុលរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ១៩៩៧ ហើយដែលមានអត្ថបទទាំងស្រុងភ្ជាប់មកជាមួយនេះ ។

មាត្រា ២.-

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តអនុសញ្ញានេះ ។


ធ្វើនៅព្រះបរមរាជវាំងរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០៦

ព.ព.ល. ០៦០៤.១៧១ ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយ
សូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ
នាយករដ្ឋមន្ត្រី
ហត្ថលេខា
ហ៊ុន សែន

បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ហត្ថលេខា
ហោរ ណាំហ្មុង

លេខ: ១៦២ ច.ល
ដើម្បីចម្លងចែក
រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០៦
អគ្គលេខាធិការរាជរដ្ឋាភិបាល

ណាំមី តាន់

អនុសញ្ញាក្នុងស៊ុល

នោះ

ព្រះរាជាណាចក្រកម្ពុជា

និង

សាធារណរដ្ឋសង្គមនិយមច្រវៀងកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមច្រវៀងកម្ពុជា ដែលអំណិតទៅ
ហៅថា "ភាគីចុះកិច្ចសន្យា"

ដោយមានបំណងពង្រីកនិងពង្រឹងថែមទៀត នូវចំណងមិត្តភាពនិងទំនាក់ទំនងជា
ប្រពៃណី រវាងប្រទេសទាំងពីរ

- ដោយបឹងប្រាថ្នាដោះស្រាយនិងពង្រីកថែមទៀត នូវទំនាក់ទំនងក្នុងស៊ុល ព្រមទាំង
បង្កលក្ខណៈអនុគ្រោះដល់កិច្ចការពារសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់ របស់ពលរដ្ឋនៃភាគីចុះ
កិច្ចសន្យាម្ខាង ដែលស្នាក់នៅក្នុងទឹកដីរបស់ភាគីចុះកិច្ចសន្យាម្ខាងទៀត ស្របតាមច្បាប់និងមូល
អន្តរជាតិ

បានសំរេចចុះអនុសញ្ញាក្នុងស៊ុលនេះ ហើយនៅក្នុងទិសដៅនេះ បានព្រមព្រៀងគ្នា
ដូចតទៅ :

ជំពូក ១

មាត្រា ១

និយមន័យ

ក្នុងក្របខ័ណ្ឌអនុសញ្ញានេះ ពាក្យពេចន៍ដែលចែងខាងក្រោម មានន័យដូចតទៅ :

១. "ប៉ុស្តិ៍កុងស៊ុល" មានន័យថា ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុល អនុកុងស៊ុល និង ភ្នាក់ងារកុងស៊ុល

២. "មណ្ឌលកុងស៊ុល" មានន័យថា តំបន់ដែលកំណត់សំរាប់ប៉ុស្តិ៍កុងស៊ុលណាមួយ ដើម្បីបំពេញមុខងារកុងស៊ុល

៣. "ប្រធានប៉ុស្តិ៍កុងស៊ុល" មានន័យថា ជនដែលត្រូវបានចាត់តាំងឱ្យបំពេញមុខងារ កុងស៊ុល ក្នុងឋានៈនេះ

៤. "មន្ត្រីកុងស៊ុល" មានន័យថា រាល់ជនទាំងឡាយណា រួមទាំងប្រធានប៉ុស្តិ៍កុងស៊ុល ដែលត្រូវបានចាត់តាំងឱ្យបំពេញមុខងារកុងស៊ុល ក្នុងឋានៈនេះ

៥. "នយោជិកកុងស៊ុល" មានន័យថា រាល់ជនទាំងឡាយណា ដែលត្រូវបានចាត់តាំងឱ្យបំពេញ ការងារ ក្នុងសេវាបច្ចេកទេស ឬ រដ្ឋបាល របស់ប៉ុស្តិ៍កុងស៊ុល

៦. "សមាជិកបំរើការងារ" មានន័យថា រាល់ជនដែលចាត់តាំងឱ្យបំរើការងារផ្ទះ នៅក្នុង ប៉ុស្តិ៍កុងស៊ុល

៧. "សមាជិកនៃបុគ្គលិកកុងស៊ុល" មានន័យថា មន្ត្រីកុងស៊ុល នយោជិកកុងស៊ុល និង សមាជិកបុគ្គលិកបំរើការ

៨. "សមាជិកនៃបុគ្គលិកកុងស៊ុល" មានន័យថា មន្ត្រីកុងស៊ុល ក្រៅពីប្រធានប៉ុស្តិ៍ កុងស៊ុល នយោជិកកុងស៊ុល និង សមាជិកបុគ្គលិកបំរើការ

៩. "សមាជិកនៃបុគ្គលិកឯកជន" មានន័យថា រាល់ជនដែលចាត់តាំងឱ្យបំរើការងារឯកជន ដាច់មុខ ជូនសមាជិកប៉ុស្តិ៍កុងស៊ុល

១០. "ទីស្ថានកុងស៊ុល" មានន័យថា អាគារ ឬ ផ្នែកនានានៃអាគារ និង ផ្ទៃដីជាប់ នឹងអាគារនោះ ទោះជាកម្មសិទ្ធិរបស់ជនណាក៏ដោយ ឱ្យតែប្រើប្រាស់ដាច់មុខ ក្នុងផលប្រយោជន៍ របស់ប៉ុស្តិ៍កុងស៊ុល

១១. "សារស្ថានកុងស៊ុល" រួមមាន រាល់ក្រដាសស្នាម ឯកសារ លិខិតឆ្លើយឆ្លង សៀវភៅមើល ខ្សែភាពយន្ត ឧបករណ៍បច្ចេកទេសសំរាប់ទទួលនិងតំកល់ព័ត៌មាន សៀវភៅបញ្ជី របស់ប៉ុស្តិ៍កុងស៊ុល ព្រមទាំងលេខនិងអក្សរសំខាន់ បញ្ជីតែសារនិងរាល់គ្រឿងសង្ហារឹម ប្រើប្រាស់ សំរាប់តំកល់ទុកនិងការពារឯកសារទាំងនោះ

១២. "លិខិតឆ្លើយឆ្លងជាផ្លូវការ" មានន័យថា រាល់ការឆ្លើយឆ្លងពាក់ព័ន្ធផលប៉ុស្តិ៍ កុងស៊ុល និង ការងាររបស់ប៉ុស្តិ៍កុងស៊ុល

១៣. "សមាជិកគ្រួសាររបស់មន្ត្រីកុងស៊ុល ឬ នយោជិកកុងស៊ុល" មានន័យថា ភរិយា ឬ ស្វាមី និង កូនអាយុក្រោម១៨ឆ្នាំ របស់មន្ត្រីនិងនយោជិកកុងស៊ុល ដែលរួមរស់ក្នុង

[Handwritten marks and signatures at the bottom of the page]

បន្ទុកគ្រួសាររបស់មន្ត្រី ឬ នយោជកនោះ

១៤. "នារី" មានន័យថា នារីស៊ីវិលណាមួយ ដែលដោតទង់ជាតិរបស់រដ្ឋដាក់ ក្នុងស៊ុល ស្របតាមច្បាប់របស់រដ្ឋដាក់ក្នុងស៊ុល ដោយមិនរាប់បញ្ចូល នារីចំពាំង

១៥. "អាកាសយាន" មានន័យថា អាកាសយានស៊ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវក្នុង រដ្ឋដាក់ក្នុងស៊ុល ដែលមានសិទ្ធិប្រើប្រាស់សញ្ញាសំគាល់ការចុះបញ្ជីរបស់រដ្ឋនោះ ប៉ុន្តែមិនរាប់បញ្ចូល យន្តហោះយោធាទេ ។

ជំពូក II

បទបញ្ញត្តិទូទៅស្តីពីទំនាក់ទំនងក្នុងស៊ុល

មាត្រា ២

ការបង្កើតប៉ូស្តក្នុងស៊ុល

- ១. ប៉ូស្តក្នុងស៊ុលអាចបង្កើតនៅក្នុងដែនដីរដ្ឋម្ចាស់ផ្ទះបាន លុះត្រាតែមានការព្រមព្រៀង ពីរដ្ឋម្ចាស់ផ្ទះ ។
- ២. ទីតាំង លំដាប់ថ្នាក់ និង មណ្ឌលក្នុងស៊ុល របស់ប៉ូស្តក្នុងស៊ុល ក៏ដូចជាចំនួន សមាជិកនៃបុគ្គលិកក្នុងស៊ុល ត្រូវកំណត់ដោយរដ្ឋដាក់ក្នុងស៊ុល និង ត្រូវមានការយល់ព្រមពីរដ្ឋម្ចាស់ ផ្ទះ ។
- ៣. រាល់ការផ្លាស់ប្តូរជាយថាហេតុណាមួយ នៃទីតាំងលំដាប់ថ្នាក់និងមណ្ឌលក្នុងស៊ុល របស់ប៉ូស្តក្នុងស៊ុល អាចធ្វើបានដោយរដ្ឋដាក់ក្នុងស៊ុល លុះត្រាតែមានការយល់ព្រមពីរដ្ឋម្ចាស់ផ្ទះ តែ ប៉ុណ្ណោះ ។
- ៤. ត្រូវឱ្យមានការយល់ព្រមពីរដ្ឋម្ចាស់ផ្ទះផងដែរ ក្នុងករណីស្ថានអគ្គក្នុងស៊ុល ឬ ស្ថាន ក្នុងស៊ុល មានបំណងបើកស្ថានអនុក្នុងស៊ុល ឬ ក៏ទីភ្នាក់ងារក្នុងស៊ុល នៅកន្លែងមួយផ្សេងទៀត ពីកន្លែងដែលស្ថានអគ្គក្នុងស៊ុល ឬ ស្ថានក្នុងស៊ុលតាំងនៅ ។
- ៥. ត្រូវឱ្យមានការយល់ព្រមដាក់លាក់ជាមុនពីរដ្ឋម្ចាស់ផ្ទះផងដែរ ចំពោះការបើក ការិយាល័យណាមួយ ដែលជាផ្នែកមួយនៃប៉ូស្តក្នុងស៊ុលដែលមានរួចហើយ នៅកន្លែងមួយផ្សេងទៀត ពីទីតាំងរបស់ប៉ូស្តក្នុងស៊ុល ។

27

មាត្រា ៣

ការតែងតាំង និង ការទទួលស្គាល់ជាប្រធានប៉ុស្តិ៍កុងត្រីន័រ

- ១. មុននឹងតែងតាំងប្រធានប៉ុស្តិ៍កុងត្រីន័រដោយរដ្ឋដាក់កុងត្រីន័រ ត្រូវមានការយល់ព្រមពីរដ្ឋម្ចាស់ផ្ទះ លើបុគ្គលដែលត្រូវតែងតាំងនោះ តាមរយៈផ្លូវទូត ឬ ផ្លូវណាផ្សេងទៀត ដែលសមស្រប ។
- ២. រដ្ឋម្ចាស់ផ្ទះ ដែលបដិសេធការយល់ព្រមទៅលើបុគ្គល ដែលត្រូវតែងតាំងជាប្រធានប៉ុស្តិ៍កុងត្រីន័រ មិនចាំបាច់ផ្តល់ទៅរដ្ឋដាក់កុងត្រីន័រ ពីមូលហេតុនៃការបដិសេធនេះទេ ។
- ៣. រដ្ឋដាក់កុងត្រីន័រនឹងបញ្ជូនទៅរដ្ឋម្ចាស់ផ្ទះ តាមរយៈផ្លូវទូត ឬ ផ្លូវណាផ្សេងទៀត ដែលសមស្រប នូវឯកសារមួយមានរូបភាពជាលិខិតបំរុងតាំងកុងត្រីន័រ ឬ ឯកសារមានតំលៃប្រហាក់ប្រហែលគ្នា ស្តីពីការតែងតាំងប្រធានប៉ុស្តិ៍កុងត្រីន័រ ។ ឯកសារនេះ នឹងកំណត់អំពីឋានៈរបស់ប្រធានប៉ុស្តិ៍កុងត្រីន័រ និង ជំរាបអំពីនាមនិងគោត្តនាម ថ្នាក់របស់គេ មណ្ឌលប៉ុស្តិ៍កុងត្រីន័រ និង ទីតាំងនៃប៉ុស្តិ៍កុងត្រីន័រ ។
- ៤. ក្រោយពីបានទទួលលិខិតសារបំរុងតាំង ឬ ឯកសារមានតំលៃប្រហាក់ប្រហែលគ្នា ស្តីពីការតែងតាំងប្រធានប៉ុស្តិ៍កុងត្រីន័រហើយ រដ្ឋម្ចាស់ផ្ទះនឹងចេញលិខិតអនុញ្ញាតិដែលហៅថា លិខិតឱកាសទាន ឬ លិខិតអនុញ្ញាតិផ្សេងទៀត ជូនដល់ប្រធានប៉ុស្តិ៍កុងត្រីន័រ ។
- ៥. លើកលែងតែករណីដូចបានកំណត់ក្នុងកថាខ័ណ្ឌទី៦នៃមាត្រានេះ និង មាត្រាទី៤នៃអនុសញ្ញានេះ ប្រធានប៉ុស្តិ៍កុងត្រីន័រអាចចូលបំពេញមុខងាររបស់ខ្លួនបាន តែនៅក្រោយការផ្តល់លិខិតឱកាសទាន ឬ លិខិតអនុញ្ញាតិណាមួយផ្សេងទៀត ។
- ៦. ក្នុងការរង់ចាំការផ្តល់លិខិតឱកាសទាន ឬ លិខិតអនុញ្ញាតិផ្សេងទៀត តាមការស្នើសុំរបស់រដ្ឋដាក់កុងត្រីន័រ រដ្ឋម្ចាស់ផ្ទះអាចអនុញ្ញាតិឱ្យប្រធានប៉ុស្តិ៍កុងត្រីន័រ បំពេញមុខងាររបស់ខ្លួនជាបណ្តោះអាសន្ន ។ ក្នុងករណីនេះ បញ្ញត្តិទាំងឡាយនៃអនុសញ្ញានេះ នឹងត្រូវយកមកអនុវត្ត ។
- ៧. ក្រោយពីប្រធានប៉ុស្តិ៍កុងត្រីន័រទទួលបានការអនុញ្ញាតិឱ្យបំពេញមុខងាររបស់ខ្លួន ទោះក្នុងលក្ខណៈបណ្តោះអាសន្នក្តី រដ្ឋម្ចាស់ផ្ទះត្រូវជូនព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ចនៃមណ្ឌលកុងត្រីន័រ ។ រដ្ឋម្ចាស់ផ្ទះត្រូវធានាផងដែរថា វិធានការចាំបាច់ទាំងឡាយត្រូវបានចាត់ដើម្បីសំរួលដល់ប្រធានប៉ុស្តិ៍កុងត្រីន័រ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន និង ទទួលអត្ថប្រយោជន៍ពីបទបញ្ញត្តិទាំងឡាយនៃអនុសញ្ញានេះ ។

7

មាត្រា ៤

ការអនុវត្តនីតិវិធីបង្កើនប្រធានប្រឹក្សាភិបាលស្ថាប័នស្រាវជ្រាវស្រាវអង្កេត

១. ប្រសិនបើប្រធានប្រឹក្សាភិបាលស្ថាប័នមិនអាចបំពេញមុខងាររបស់ខ្លួនបាន ឬ ប្រសិនបើ តំណែងប្រធានប្រឹក្សាភិបាលស្ថាប័ននៅទំនេរនោះ ប្រធានស្ថាប័នអាចដំណើរការងារជាប្រធានប្រឹក្សាភិបាលស្ថាប័ន ជាបណ្តោះអាសន្ន ។

២. នាមនិងគោត្តនាមរបស់ប្រធានប្រឹក្សាភិបាលស្ថាប័ន ត្រូវបញ្ជូនទៅក្រសួងការបរទេស រដ្ឋម្ចាស់ផ្ទះ តាមរយៈបេសកកម្មការទូតរបស់រដ្ឋដាក់កុងស៊ុល ឬ តាមរយៈប្រធានប្រឹក្សាភិបាលស្ថាប័ន ប្រសិនបើគ្មានបេសកកម្មការទូតនៅក្នុងរដ្ឋម្ចាស់ផ្ទះ ឬ តាមរយៈអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋដាក់កុងស៊ុល ក្នុងករណីប្រធានប្រឹក្សាភិបាលស្ថាប័នមិនអាចធ្វើការងារនេះបាន ។ តាមក្បួនជាទូទៅ ការផ្តល់ព័ត៌មាននេះ ត្រូវផ្តល់ជូនឱ្យបានមុន ។ ក្នុងលក្ខខណ្ឌដែលមានការយល់ព្រមពីខ្លួន រដ្ឋម្ចាស់ផ្ទះអាចទទួលយក បុគ្គលដែលមិនមែនជាភ្នាក់ងារការទូត ឬ មន្ត្រីកុងស៊ុលរបស់រដ្ឋដាក់កុងស៊ុល ឱ្យធ្វើជាប្រធានប្រឹក្សា ភិបាលស្ថាប័ន ។

៣. អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋម្ចាស់ផ្ទះ នឹងផ្តល់ការជួយឧបត្ថម្ភនិងកិច្ចការពារជូន ប្រធានប្រឹក្សាភិបាលស្ថាប័ន ។ ក្នុងរយៈពេលទទួលភារកិច្ចជាបណ្តោះអាសន្ននេះ បទបញ្ញត្តិទាំងឡាយ នៃអនុសញ្ញានេះ ត្រូវយកមកអនុវត្តទាំងស្រុងចំពោះប្រធានប្រឹក្សាភិបាលស្ថាប័ន ដូចគ្នានឹងប្រធានប្រឹក្សា ភិបាលស្ថាប័នពេញសិទ្ធិដែរ ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋម្ចាស់ផ្ទះមិនចាំបាច់ផ្តល់ជូនប្រធានប្រឹក្សា ភិបាលស្ថាប័ន នូវភាពងាយស្រួល បុព្វសិទ្ធិ ឬ អភ័យឯកសិទ្ធិទាំងឡាយ ដែលការប្រើប្រាស់សិទ្ធិទាំង នោះដោយប្រធានប្រឹក្សាភិបាលស្ថាប័ន ត្រូវស្ថិតនៅក្រោមលក្ខណៈដែលប្រធានប្រឹក្សាភិបាលស្ថាប័ននោះខ្លួនឯង មិនអាចបំពេញបាន ។

៤. ប្រសិនបើ ក្នុងស្ថានភាពដូចមានចែងនៅក្នុងកថាខ័ណ្ឌនៃមាត្រានេះ សមាជិកនៃ បុគ្គលិកការទូតនៃបេសកកម្មការទូតរបស់រដ្ឋដាក់កុងស៊ុលណាមួយ បានទទួលការតែងតាំងដោយរដ្ឋ នោះជាប្រធានប្រឹក្សាភិបាលស្ថាប័ន សមាជិកបុគ្គលិកការទូតនោះនៅបន្តទទួលបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ ការទូតដដែល ក្នុងករណីដែលរដ្ឋម្ចាស់ផ្ទះមិនជំទាស់ ។

មាត្រា ៥

ការតែងតាំងសមាជិកនៃបុគ្គលិកក្នុងស្ថាប័ន

៥

bl

១. លើកលែងតែបទបញ្ញត្តិនៃមាត្រា២, ៦ និង ៧ នៃអនុសញ្ញានេះ រដ្ឋដាក់កុងសុល អាចតែងតាំងសមាជិកនៃបុគ្គលិកកុងសុលបានដោយសេរី ។

២. រដ្ឋដាក់កុងសុល ត្រូវជូនព័ត៌មានអំពីនាមនិងគោត្តនាម ប្រភេទនិងថ្នាក់ របស់មន្ត្រី កុងសុលនីមួយៗ ក្រៅពីប្រធានប៉ុស្តិ៍កុងសុល ទៅរដ្ឋម្ចាស់ផ្ទះ ក្នុងចំណោមរដ្ឋមួយគ្រប់គ្រាន់សំរាប់រដ្ឋ ម្ចាស់ផ្ទះអនុវត្តសិទ្ធិរបស់ខ្លួន ស្របតាមកថាខ័ណ្ឌ៣នៃមាត្រា៧ ប្រសិនបើរដ្ឋម្ចាស់ផ្ទះមានបំណងធ្វើ ដូច្នោះ ។

៣. អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ នឹងចេញឯកសារបញ្ជាក់អត្តសញ្ញាណ និង តួនាទី ជូនដល់សមាជិកប៉ុស្តិ៍កុងសុល សមាជិកគ្រួសាររបស់គេ និង សមាជិកនៃបុគ្គលិកឯកជន ដោយឥតគិតថ្លៃ ក្នុងករណីដែលជនទាំងនោះមិនមែនជាពលរដ្ឋរបស់រដ្ឋម្ចាស់ផ្ទះ ឬ ជាជនដែល មានទីលំនៅរថិស្ត្រេយ៍ក្នុងរដ្ឋម្ចាស់ផ្ទះ ។

មាត្រា ៦

សញ្ជាតិរបស់មន្ត្រីកុងសុល

- ១. ជាគោលការណ៍ មន្ត្រីកុងសុលត្រូវជាជនជាតិរបស់រដ្ឋដាក់កុងសុល ។
- ២. មន្ត្រីកុងសុលអាចត្រូវតែងតាំងពីចំណោមជនមានសញ្ជាតិរបស់រដ្ឋម្ចាស់ផ្ទះ ឬ ជន ដែលមានទីលំនៅរថិស្ត្រេយ៍ក្នុងរដ្ឋម្ចាស់ផ្ទះបាន លុះត្រាតែមានការយល់ព្រមដាក់លាក់ពីរដ្ឋម្ចាស់ផ្ទះ ហើយរដ្ឋម្ចាស់ផ្ទះអាចដកការយល់ព្រមនេះនៅពេលណាក៏បាន ។
- ៣. រដ្ឋម្ចាស់ផ្ទះអាចរក្សាសិទ្ធិរបស់ខ្លួន ស្របតាមកថាខ័ណ្ឌ២នៃមាត្រានេះ ចំពោះ ពលរដ្ឋនៃប្រទេសទី៣ ដែលមិនកាន់សញ្ជាតិរបស់រដ្ឋដាក់កុងសុលផងដែរ ។

មាត្រា ៧

បុគ្គលមិនជាទីពេញចិត្ត ឬ មិនអាចទទួលយកបាន

១. រដ្ឋម្ចាស់ផ្ទះអាចជូនព័ត៌មានគ្រប់ពេល ទៅរដ្ឋដាក់កុងសុលថា មន្ត្រីកុងសុលណា មួយ ជាបុគ្គលមិនជាទីពេញចិត្ត ឬ សមាជិកណាមួយទៀតនៃបុគ្គលិកកុងសុល ជាបុគ្គលមិនអាច ទទួលយកបាន ។ ក្នុងសភាពការណ៍បែបនេះ រដ្ឋដាក់កុងសុលអាចហៅបុគ្គលពាក់ព័ន្ធនោះត្រឡប់ មកវិញ ឬ បញ្ឈប់មុខងាររបស់បុគ្គលនោះ ក្នុងប៉ុស្តិ៍កុងសុលទៅតាមករណីនីមួយៗ ។

២. ប្រសិនបើរដ្ឋដាក់កុងស៊ុលបដិសេធ ឬ ខកខានមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចបានចែងក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ ក្នុងកាលវេលាមួយសមស្រប រដ្ឋម្ចាស់ផ្ទះអាចដកទិកាស ទាន ឬ លិខិតអនុញ្ញាតិផ្សេងៗទៀត ពីបុគ្គលពាក់ព័ន្ធនោះ ឬ ក៏ឈប់ចាត់ទុកបុគ្គលនោះ ជា សមាជិកនៃបុគ្គលិកកុងស៊ុល តាមករណីនីមួយៗ ។

៣. បុគ្គលដែលត្រូវបានតែងតាំងជាសមាជិកនៃប៉ុស្ដិ៍កុងស៊ុល អាចត្រូវបានគេប្រកាស ថា មិនអាចទទួលយកបាន មុនពេលមកដល់ទីកន្លែងរដ្ឋម្ចាស់ផ្ទះ ឬ ក៏មុនពេលចូលកាន់មុខងាររបស់ ខ្លួនក្នុងប៉ុស្ដិ៍កុងស៊ុល ក្នុងករណីដែលបានមកនៅក្នុងរដ្ឋម្ចាស់ផ្ទះហើយ ។ ក្នុងករណីនេះ រដ្ឋដាក់ កុងស៊ុល នឹងដកការតែងតាំងនេះចេញវិញ ។

៤. ក្នុងករណីដូចបានចែងក្នុងកថាខ័ណ្ឌ ១ និង ៣ នៃមាត្រានេះ រដ្ឋម្ចាស់ផ្ទះមិនត្រូវ ឱ្យផ្តល់មូលហេតុជូនរដ្ឋដាក់កុងស៊ុល ពីការសំរេចបិទរបស់ខ្លួនឡើយ ។

មាត្រា ៨

**ការផ្តល់ព័ត៌មានដល់រដ្ឋម្ចាស់ផ្ទះ អំពីការចែកចាយ
ការអញ្ជើញមកដល់ និង ការចាកចេញ**

១. ក្រសួងការបរទេសនៃរដ្ឋម្ចាស់ផ្ទះ ឬ អាជ្ញាធរដែលក្រសួងនេះបានចាត់តាំង ត្រូវ បានទទួលព័ត៌មានអំពី :

ក- ការតែងតាំងសមាជិកប៉ុស្ដិ៍កុងស៊ុល ការអញ្ជើញមកដល់របស់អ្នកទាំងនោះ ក្រោយ ពីបានទទួលការតែងតាំងនៅប៉ុស្ដិ៍កុងស៊ុល ការចាកចេញជាស្ថាពរ ឬ ការបញ្ចប់មុខងាររបស់ សមាជិកទាំងនោះ និង ការផ្លាស់ប្តូរប្រែប្រួលផ្សេងៗទៀត ដែលប៉ះពាល់ដល់ស្ថានភាពអ្នកទាំងនោះ ដែលនឹងអាចកើតមានឡើង ក្នុងកំឡុងបំពេញការងាររបស់ខ្លួននៅប៉ុស្ដិ៍កុងស៊ុល ។

ខ- ការអញ្ជើញមកដល់ និង ការចាកចេញជាស្ថាពរ នៃជនជាសមាជិកគ្រួសាររបស់ សមាជិកប៉ុស្ដិ៍កុងស៊ុល និង មូលហេតុដែលនាំឱ្យបុគ្គលណាម្នាក់ក្លាយជា ឬ លែងជាសមាជិកនៃ គ្រួសារនេះ ប្រសិនបើមាន ។

គ- ការមកដល់ និង ការចាកចេញជាស្ថាពរ របស់សមាជិកនៃបុគ្គលិកឯកជន និង ការបញ្ចប់ការងាររបស់ជននោះ ប្រសិនបើមាន ។

ឃ- ការទទួលឱ្យធ្វើការ និង ការបញ្ចប់ការងាររបស់ជនដែលមានលំនៅក្នុងរដ្ឋម្ចាស់ ផ្ទះ ក្នុងឋានៈជាសមាជិកប៉ុស្ដិ៍កុងស៊ុល ឬ ជាសមាជិកបុគ្គលិកឯកជន ដែលមានសិទ្ធិទទួលបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ។

២. ប្រសិនបើអាចធ្វើបាន ដំណឹងស្តីពីការមកដល់ និង ការចាកចេញជាស្ថាពរ ត្រូវ

៧

ផ្តល់ជូនមកមុន ។

មាត្រា ៩

ការកាន់កាប់ទីស្ថានក្នុងស្ថិត និង លំនៅស្ថាន

១. រដ្ឋដាក់កុងស៊ុលមានសិទ្ធិធ្វើដោយខ្លួនឯងផ្ទាល់ ឬ ក៏តាមរយៈរូបវន្តបុគ្គល ឬ នីតិបុគ្គលណាមួយដែលខ្លួនចាត់តាំង ដើម្បីកាន់កាប់ជាម្ចាស់កម្មសិទ្ធិ ធ្វើកិច្ចសន្យាជួល ឬ តាមរូបភាពកាន់កាប់ផ្សេងៗទៀត ស្របតាមច្បាប់និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ និង ដោយមានការអនុញ្ញាតពីរដ្ឋម្ចាស់ផ្ទះនោះផង ៖

ក- ទីស្ថានកុងស៊ុល លំនៅស្ថានសំរាប់ប្រធានប៉ុស្តិ៍កុងស៊ុល និង លំនៅស្ថានសំរាប់មន្ត្រីកុងស៊ុលនិងនយោបាយកុងស៊ុលនីមួយៗ ដែលមិនមែនជាពលរដ្ឋ ឬ អ្នករស់នៅជាអចិន្ត្រៃយ៍នៃរដ្ឋម្ចាស់ផ្ទះ ។

ខ- ដី ទីស្ថាន និង លំនៅស្ថានសង់នៅលើដីនោះ ។

២. ក្នុងលក្ខខណ្ឌយោងតាមកថាខ័ណ្ឌ១ រដ្ឋដាក់កុងស៊ុលក៏អាចជួសជុលកែលំអទីស្ថានលំនៅស្ថាន ឬ ដីនោះ ។

៣. រដ្ឋម្ចាស់ផ្ទះនឹងផ្តល់ការឧបត្ថម្ភគាំទ្រសមស្របសព្វបែបយ៉ាង ដល់រដ្ឋដាក់កុងស៊ុលក្នុងការប្រើសិទ្ធិដូចមានចែងក្នុងកថាខ័ណ្ឌ១និង២ នៃមាត្រានេះ ។

៤. រដ្ឋដាក់កុងស៊ុលត្រូវគោរពតាមច្បាប់និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ ស្តីពីគំរោងសាងសង់និងប្លង់អាគារ ព្រមទាំងបទបញ្ញត្តិស្តីពីផែនការរៀបចំក្រុងនិងតំបន់ ។

៥. ថ្លៃឈ្នួលនិងបន្ទុកផ្សេងៗទៀត នៃទីស្ថាននិងលំនៅស្ថាន ដូចមានចែងក្នុងកថាខ័ណ្ឌ១និង២នៃមាត្រា ត្រូវមានកំរិតប្រហាក់ប្រហែលគ្នាទៅនឹងថ្លៃឈ្នួល ឬ បន្ទុកផ្សេងៗទៀត ដែលអនុវត្តជាទូទៅ ចំពោះទីស្ថានប្រហាក់ប្រហែលគ្នា ដែលមិនប្រើប្រាស់ជាទីស្ថានទូត ឬ កុងស៊ុល ។

មាត្រា ១០

មន្ត្រីក្នុងស្ថិតកិច្ចិយស

ភាគីចុះកិច្ចសន្យាទាំងសងខាងព្រមព្រៀងនឹងគ្នា ចំពោះរាល់ការតែងតាំងមន្ត្រីកុងស៊ុលកិច្ចិយស ។ ភាគីទាំងពីរនឹងពិគ្រោះគ្នា អំពីការរៀបចំបែបបទ ដោយឈរលើបញ្ញត្តិទាំងឡាយនៃអនុសញ្ញានេះ ។

ជំពូក III

កាតព្វកិច្ច បុគ្គលិក និង អភិបាលកិច្ច

មាត្រា ១១

តិច្ចការពារ និង កាតព្វកិច្ចរបស់ប៉ុស្តិ៍ក្នុងស្ថាន និង សមាជិកប៉ុស្តិ៍ក្នុងស្ថាន

១. រដ្ឋម្ចាស់ផ្ទះនឹងផ្តល់រាល់ភាពងាយស្រួលពេញលេញ ដល់ការបំពេញមុខងាររបស់ ប៉ុស្តិ៍ក្នុងស្ថាន ។

២. រដ្ឋម្ចាស់ផ្ទះនឹងត្រូវរាប់រកមន្ត្រីក្នុងស្ថាន ដោយការគោរពរាប់អាន និង ចាត់គ្រប់ វិធានការចាំបាច់សមស្រប ដើម្បីទប់ស្កាត់រាល់ការប៉ះពាល់ដល់រូបរាងកាយ សេរីភាព ឬ សេចក្តីថ្លៃ ថ្នូររបស់គេ និង ការប៉ះពាល់ដល់សមាជិកឯទៀតនៃប៉ុស្តិ៍ក្នុងស្ថាន និង សមាជិកគ្រួសាររបស់បុគ្គល ខាងលើ ។

មាត្រា ១២

ការប្រើទង់ជាតិ និង សញ្ញាជាតិ

១. រដ្ឋដាក់ក្នុងស្ថានមានសិទ្ធិប្រើប្រាស់ទង់ជាតិនិងសញ្ញាជាតិរបស់ខ្លួន នៅក្នុងរដ្ឋម្ចាស់ ផ្ទះ ស្របតាមបញ្ញត្តិទាំងឡាយនៃមាត្រានេះ ។

២. ទង់ជាតិនៃរដ្ឋដាក់ក្នុងស្ថានអាចបង្អួក និង សញ្ញាជាតិរបស់រដ្ឋដាក់ក្នុងស្ថាន រួម មានទាំងអក្សរចារឹកសមស្របជាភាសារដ្ឋដាក់ក្នុងស្ថាន និង ភាសារដ្ឋម្ចាស់ផ្ទះ អាចដាក់នៅនឹង អាគារប្រើប្រាស់ជាប៉ុស្តិ៍ក្នុងស្ថាន និង នៅមាត់ទ្វារចូលនៃអាគារនេះ ក្នុងលំនៅស្ថានរបស់ប្រធាន ប៉ុស្តិ៍ក្នុងស្ថាន ព្រមទាំងនៅលើមធ្យោបាយផ្សេងទៀតប្រើប្រាស់ ដោយប្រធានប៉ុស្តិ៍ក្នុងស្ថាន ក្នុងការ ប្រើប្រាស់ផ្លូវការ ។

៣. ក្នុងការប្រើសិទ្ធិ ដូចមានចែងក្នុងមាត្រានេះ រដ្ឋដាក់ក្នុងស្ថានត្រូវគោរពច្បាប់ បទបញ្ញត្តិ និង តាមទំលាប់របស់រដ្ឋម្ចាស់ផ្ទះ ។

មាត្រា ១៣

កាតព្វកិច្ចរបស់សមាជិកប៉ុស្តិ៍ក្នុងស្ថាន

១. មេស្ថានក្នុងស្ថានមិនអាចរំលោភបំពានបាន ដូចដែលបានកំណត់ក្នុងមាត្រានេះ ។

២. អាជ្ញាធរនៃរដ្ឋម្ចាស់ផ្ទះគ្មានសិទ្ធិចូលទៅក្នុងផ្នែកណាមួយនៃទីស្នានកុងស៊ុល ដែលប្រើប្រាស់ដាច់មុខ សំរាប់សេចក្តីត្រូវការនៃការងាររបស់ប៉ូស្តិកុងស៊ុល ដោយគ្មានការយល់ព្រមពីប្រធានប៉ូស្តិកុងស៊ុល ឬ ពិមន្ត្រីណាម្នាក់ដែលលោកចាត់តាំង ឬ ពីប្រធានបេសកកម្មការទូតនៃរដ្ឋដាក់កុងស៊ុល ។ ក៏ប៉ុន្តែការយល់ព្រមរបស់ប្រធានប៉ូស្តិកុងស៊ុល អាចត្រូវបានសន្មតថាបានទទួលក្នុងករណីមានអង្គីក័យ ឬ មានមហន្តរាយផ្សេងទៀត ដែលត្រូវបានវិធានការការពារជាបន្ទាន់ ។

៣. អនុលោមតាមបទបញ្ញត្តិនៃកថាខ័ណ្ឌ២នៃមាត្រានេះ រដ្ឋម្ចាស់ផ្ទះមានភារកិច្ចពិសេស ត្រូវចាត់រាល់វិធានការសមស្រប ដើម្បីការពារទីស្នានកុងស៊ុលទប់ស្កាត់ការជ្រៀតចូល ឬ ការធ្វើឱ្យមានការខូចខាតណាមួយ និង ទប់ស្កាត់ការរំខានដល់សេចក្តីសុខសាន្តរបស់ប៉ូស្តិកុងស៊ុល ឬ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប៉ូស្តិកុងស៊ុល ។

៤. ទីស្នានកុងស៊ុល គ្រឿងសង្ហារឹម ទ្រព្យសម្បត្តិ និង មធ្យោបាយធ្វើដំណើររបស់ប៉ូស្តិកុងស៊ុល ត្រូវរួចផុតពីការរឹបអូស សំរាប់បំផ្លិចផ្លាស់យោងការពារជាតិ និង ការប្រើប្រាស់ជាសាធារណៈ។ ប្រសិនបើការដកហូត ក្នុងគោលដៅបែបនេះ ជាការចាំបាច់នោះ គេត្រូវប្រើឱ្យអស់លទ្ធភាពចាត់គ្រប់វិធានការ ដើម្បីជៀសវាងរំខានដល់ការបំពេញមុខងារកុងស៊ុល និង ត្រូវសងការខាតបង់ជាបន្ទាន់ ពេញថ្លៃ និង ជាក់ស្តែង ដល់រដ្ឋដាក់កុងស៊ុល ។

មាត្រា ១៤

ការរួចពន្ធនៃបេសកិក្ខុស្ថានកុងស៊ុល

១. ទីស្នានកុងស៊ុល និង លំនៅស្នានប្រធានប៉ូស្តិកុងស៊ុលអាជីព ដែលរដ្ឋដាក់កុងស៊ុល ឬ បុគ្គលណាមួយ ដែលបានបំពេញការងារក្នុងនាមនៃរដ្ឋដាក់កុងស៊ុល ត្រូវជាម្ចាស់កម្មសិទ្ធិ ឬ អ្នក ជួល ត្រូវរួចផុតពីរាល់ការបង់ពន្ធនិងអាករគ្រប់បែបយ៉ាង គិតទាំងពន្ធអាករជាតិ តំបន់ ឬ ខេត្ត ក្រុង ក្រៅពីសោហ៊ុយជាថ្លៃសេវា ដោយឡែកដែលគេបានធ្វើសំរាប់ប៉ូស្តិកុងស៊ុល ។

២. ការរួចពន្ធនិងអាករ ដែលមានចែងក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ នឹងមិនត្រូវអនុវត្តលើពន្ធនិងអាករទាំងឡាយណា ដែលត្រូវឱ្យបង់ចំពោះជនដែលជាប់កិច្ចសន្យាជាមួយនឹងរដ្ឋដាក់កុងស៊ុល ឬ ជាមួយជនជាតំណាងនៃរដ្ឋដាក់កុងស៊ុល យោងតាមច្បាប់និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ ។

មាត្រា ១៥

ភាពមិនអាចរំលោភបំពាននៃបេសកិក្ខុស្ថានកុងស៊ុល

សារថាន និង ឯកសារកុងស៊ុល មិនអាចត្រូវរំលោភបំពានបាននោះឡើយ ទោះជានៅទីណា ឬ កន្លែងណាក៏ដោយ ។

17

មាត្រា ១៦

សេរីភាពក្នុងការធ្វើដំណើរ

រឿរលែងតែមានច្បាប់និងបញ្ញត្តិរបស់ខ្លួនហាមព្រាម ឬ រឹតត្បិតការចេញចូលក្នុងតំបន់ ទាំងឡាយណា ដោយមូលហេតុសន្តិសុខជាតិ ឬ សណ្តាប់ធ្នាប់និងសុវត្ថិភាពសាធារណៈ រដ្ឋម្ចាស់ផ្ទះ ត្រូវធានាសេរីភាពក្នុងការធ្វើដំណើរនិងដើរហើរ នៅក្នុងដែនដីរបស់ខ្លួនជូនរាល់សមាជិកទាំងអស់ របស់ប៉ុស្តិ៍កុងសុល ។ តែនៅគ្រប់កាលៈទេសៈទាំងអស់ រដ្ឋម្ចាស់ផ្ទះត្រូវផ្តល់ភាពងាយស្រួលដល់មន្ត្រី កុងសុល ក្នុងការបំពេញភារកិច្ចរបស់គេ ។

មាត្រា ១៧

សេរីភាពក្នុងការប្រាស្រ័យទាក់ទង

១. រដ្ឋម្ចាស់ផ្ទះអនុញ្ញាតិ និង ការពារសេរីភាព ក្នុងការប្រាស្រ័យទាក់ទងរបស់ប៉ុស្តិ៍ កុងសុល ក្នុងទិសដៅជាផ្លូវការទាំងអស់ ។ ក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាល ជាមួយបណ្តា ស្ថានបេសកកម្មទុតនិងប៉ុស្តិ៍កុងសុលឯទៀត របស់រដ្ឋដាក់កុងសុល ស្ថិតនៅទីណាក៏ដោយ ប៉ុស្តិ៍ កុងសុលអាចប្រើគ្រប់មធ្យោបាយទាក់ទងសមស្របទាំងអស់ រួមមាន ហាវីការទូត ឬ កុងសុល ហិបការទូត ឬ កុងសុល សារលិខិតជាអក្សរសំដាត់ ឬ ជាលេខសំដាត់ ។ ក៏ប៉ុន្តែប៉ុស្តិ៍កុងសុល អាចតំលើងនិងប្រើប្រាស់វិទ្យុទាក់ទងបាន លុះត្រាតែមានការយល់ព្រមពីរដ្ឋម្ចាស់ផ្ទះ ។

២. ការឆ្លើយឆ្លងជាផ្លូវការរបស់ប៉ុស្តិ៍កុងសុល មិនអាចត្រូវរំលោភបំពានបានឡើយ ។

៣. ហិបកុងសុលមិនត្រូវបានបើក ឬ ឃាត់ទុកបានឡើយ ។ ក៏ប៉ុន្តែប្រសិនបើ អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ មានមូលហេតុច្បាស់លាស់ជឿជាក់ថា ហិបកុងសុលមានផ្ទុកវត្ថុ ផ្សេងទៀត ក្រៅពីលិខិតឆ្លើយឆ្លង ឬ វត្ថុដូចដែលបានចែងក្នុងកថាខ័ណ្ឌនៃមាត្រានេះ អាជ្ញាធរ អាចស្នើសុំបើកហិបកុងសុលនោះ នៅចំពោះមុខតំណាងពេញសិទ្ធិរបស់រដ្ឋដាក់កុងសុល ។ ប្រសិន បើតំណាងពេញសិទ្ធិបដិសេធសំណើនេះ ហិបកុងសុលត្រូវបញ្ជូនត្រឡប់ទៅកន្លែងដើមវិញ ។

៤. បណ្តាករច្បាប់ដែលរួមជាហិបកុងសុល ត្រូវមានសញ្ញាខាងក្រៅច្បាស់លាស់ បញ្ជាក់ ពីលក្ខណៈជាហិបកុងសុល និង ក្នុងនោះមានការផ្ទុកតែសារឆ្លើយឆ្លងនិងឯកសារផ្លូវការ ឬ សំភារៈ សំរាប់ប្រើប្រាស់ជាផ្លូវការតែប៉ុណ្ណោះ ។

៥. ហាវីកុងសុលត្រូវមានឯកសារផ្លូវការ បញ្ជាក់ពីឋានៈរបស់ខ្លួន និង ចំនួនករណី

17

li

ដែលរួមជាហិបកុងស៊ុល ។ ស្តីកណ្តុំមានការយល់ព្រមពីរដ្ឋម្ចាស់ផ្ទះ ហារីកុងស៊ុលមិនអាចជា ពលរដ្ឋនៃរដ្ឋម្ចាស់ផ្ទះ ឬ ជាអ្នកស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងរដ្ឋម្ចាស់ផ្ទះឡើយ ។ ហារីកុងស៊ុលនៅ ក្នុងការបំពេញការងាររបស់ខ្លួន ត្រូវទទួលបានការការពារពីរដ្ឋម្ចាស់ផ្ទះ ។ ហារីកុងស៊ុលមានសិទ្ធិមិនអាច ត្រូវបានរំលោភបំពានលើរូបកាយ និង មិនត្រូវបានចាប់ឃុំខ្លួន ឬ រឹតស្អិតលើសេរីភាពផ្ទាល់ខ្លួន របស់គេ តាមរូបភាពណាមួយទៀតឡើយ ។

៦. រដ្ឋដាក់កុងស៊ុល ស្មានបេសកកម្មទូត និង ប៉ុស្តិ៍កុងស៊ុលរបស់ខ្លួន អាចតែងតាំង ហារីបណ្តោះអាសន្ន ។ ក្នុងករណីនេះ បញ្ញត្តិនៃកថាខ័ណ្ឌ៥នៃមាត្រានេះ ក៏ត្រូវយកមកអនុវត្តផង ដែរ ប្លែកតែត្រង់ថា អភ័យឯកសិទ្ធិចែងក្នុងកថាខ័ណ្ឌ៥ នឹងត្រូវអស់នៅពេលដែលហារីនេះ បាន ប្រគល់ហិបកុងស៊ុលជាបន្តរបស់ខ្លួន ដល់អ្នកទទួលរួចហើយ ។

៧. ហិបកុងស៊ុលអាចត្រូវប្រគល់ទៅមេបញ្ជាការនាវា ឬ អាកាសយានពាណិជ្ជកម្ម ដែលនឹងទៅដល់ចំណត ដែលត្រូវបានអនុញ្ញាតិឱ្យចូលចត ។ មេបញ្ជាការនេះ ត្រូវមានឯកសារផ្លូវ ការ បញ្ជាក់ពីចំនួនកងទ័ពដែលរួមជាហិបកុងស៊ុល ប៉ុន្តែខ្លួនគេមិនត្រូវចាត់ទុកជាហារីកុងស៊ុលទេ ។ ដោយមានការសំរេចសំរួលជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅនឹងកន្លែង ប៉ុស្តិ៍កុងស៊ុលនឹងបញ្ជូនតំណាង ម្នាក់ដែលជាសមាជិករបស់ខ្លួន ទៅទទួលយកហិបនោះដោយផ្ទាល់និងដោយសេរីពីមេបញ្ជាការនាវា ឬ អាកាសយាន ឬ ក៏យកហិបទៅប្រគល់ជូនមេបញ្ជាការនោះ តាមបែបបទដូចគ្នា ។

មាត្រា ១៨

សិទ្ធិមិនអាចរំលោភបំពានលើរូបកាយមន្ត្រីកុងស៊ុល និងការជូនព័ត៌មានពីបណ្តឹងចោទប្រកាន់លើសហជីកប្បក្កលិតកុងស៊ុល

១. មន្ត្រីកុងស៊ុលមិនអាចត្រូវចាប់ខ្លួន ឬ ឃុំខ្លួន លើកលែងតែក្នុងករណីមានបទឧក្រិដ្ឋ ធ្ងន់ធ្ងរ និង អនុលោមតាមសេចក្តីសំរេចពីអាជ្ញាធរមានសមត្ថកិច្ចរបស់តុលាការ ។

២. ក្រៅពីករណីដូចកំណត់នៅក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ មន្ត្រីកុងស៊ុលមិនអាចត្រូវ ដាក់ពន្ធនាគារ ឬ ត្រូវបានរឹតស្អិតក្នុងរូបភាពណាផ្សេងទៀតលើសេរីភាពផ្ទាល់ខ្លួន លើកលែងតែការ អនុវត្តនីសេចក្តីសំរេចជាស្ថាពររបស់តុលាការ ។

៣. ប្រសិនបើមានការជំនុំជំរះ ពីបទព្រហ្មទណ្ឌលើមន្ត្រីកុងស៊ុលណាម្នាក់ មន្ត្រី កុងស៊ុលនោះ ត្រូវបង្ហាញខ្លួននៅមុខអាជ្ញាធរមានសមត្ថកិច្ច ។ ទោះជាយ៉ាងនេះក្តី នីតិវិធីនេះត្រូវធ្វើ ឡើងដោយមានការគោរពដល់មន្ត្រីនោះ យោងទៅតាមតួនាទីផ្លូវការរបស់គេ ធ្វើយ៉ាងណាឱ្យរំខាន

17

កិច្ចបំផុតដល់ការបំពេញមុខងារក្នុងស៊ុល លើកលែងតែករណីដូចចែងក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ ។
ក្នុងសភាពការណ៍ ដូចបានចែងក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ នៅពេលមានការចាំបាច់ត្រូវឃាត់ខ្លួន
មន្ត្រីក្នុងស៊ុលណាម្នាក់ ដើម្បីដីដែលធ្វើទៅលើមន្ត្រីនោះ ត្រូវធ្វើឡើងដោយរូសរាន់បំផុត ។

៤. ក្នុងករណីមានការចាប់ខ្លួន ឬ ឃុំខ្លួនសមាជិកបុគ្គលិកក្នុងស៊ុល ឬ ក្នុងករណីមាន
ការចោទប្រកាន់ជំនុំជំរះក្តីពីបទឧក្រិដ្ឋលើអ្នកទាំងនោះ រដ្ឋម្ចាស់ផ្ទះត្រូវផ្តល់ព័ត៌មានជាបន្ទាន់ដល់
ប្រធានប៉ុស្តិ៍ក្នុងស៊ុល ។ ប្រសិនបើប្រធានប៉ុស្តិ៍ក្នុងស៊ុលខ្លួនឯងជាកម្មវត្ថុនៃវិធានការបែបនេះ
រដ្ឋម្ចាស់ផ្ទះត្រូវជូនដំណឹងតាមផ្លូវទូត ទៅរដ្ឋដាក់ក្នុងស៊ុល ។

មាត្រា ១៩

អន្តរាគមន៍គ្រប់គ្រងបច្ចេកវិទ្យាស្ថាប័នការងាររបស់តុលាការ

១. មន្ត្រីក្នុងស៊ុលនិងនយោបាយក្នុងស៊ុល នឹងមិនស្ថិតនៅក្រោមអំណាចនៃយុត្តាធិការ
របស់អាជ្ញាធរតុលាការនិងរដ្ឋបាលរដ្ឋម្ចាស់ផ្ទះ ចំពោះអំពើដែលអ្នកទាំងនោះធ្វើក្នុងការបំពេញមុខងារ
ក្នុងស៊ុល ។

២. ក៏ប៉ុន្តែបទបញ្ញត្តិនៃកថាខ័ណ្ឌ១នៃមាត្រានេះ នឹងមិនអនុវត្តទេ ចំពោះបទចោទ
ប្រកាន់ផ្នែករដ្ឋប្បវេណី ដែល :

ក- កើតឡើងពីកិច្ចសន្យា ធ្វើឡើងដោយមន្ត្រីក្នុងស៊ុល ឬ នយោបាយក្នុងស៊ុល ដែល
ក្នុងនោះ គេពុំបានបញ្ជាក់ច្បាស់លាស់ ឬ ពុំបានចែងច្បាស់លាស់ថា ជាភ្នាក់ងារក្នុងនាមរដ្ឋដាក់
ក្នុងស៊ុល ឬក៏

ខ- កើតឡើងពីបណ្តឹងក្តីរបស់ភាគីពាណិជ្ជកម្ម ទារសំណងការខូចខាត បណ្តាលមកពី
គ្រោះថ្នាក់ ដែលបង្កឡើងដោយធានាជំនិះ នាវា ឬ យន្តហោះ នៅក្នុងទឹកដីរដ្ឋម្ចាស់ផ្ទះ ។

មាត្រា ២០

ការកិច្ចផ្តល់ភស្តុតាង

១. សមាជិកប៉ុស្តិ៍ក្នុងស៊ុល អាចត្រូវកោះហៅ ឱ្យឡើងធ្វើជាភស្តុតាងសាក្សី នៅក្នុង
សវនាការតុលាការ ឬ ដីកាជំរះរដ្ឋបាល ។ នយោបាយក្នុងស៊ុល ឬ សមាជិកបុគ្គលិកបំរើការងារមិន
ត្រូវបដិសេធឡើងធ្វើជាភស្តុតាងសាក្សីទេ លើកលែងតែក្នុងករណីចែងនៅក្នុងកថាខ័ណ្ឌ៣នៃមាត្រានេះ

17

264

។ ប្រសិនបើមន្ត្រីក្នុងស៊ុលបដិសេធ មិនព្រមធ្វើជាកសិណសាក្សី គ្មានវិធានការបង្ខិតបង្ខំ ឬ ទោស តែវិណាមួយ នឹងត្រូវអនុវត្តទៅលើមន្ត្រីនោះឡើយ ។

២. អាជ្ញាធរដែលត្រូវការចំលើយជាសាក្សីពីមន្ត្រីក្នុងស៊ុល ត្រូវជៀសវាងជ្រៀតជ្រែក ដល់ការបំពេញមុខងាររបស់មន្ត្រីក្នុងស៊ុល ។ ក្នុងលក្ខខណ្ឌដែលអាចធ្វើបាន អាជ្ញាធរអាចទៅយក ភស្តុតាងទាំងនោះ នៅលំនៅឋានរបស់មន្ត្រីនោះ ឬ នៅប៉ុស្តិ៍ក្នុងស៊ុល ឬ ក៏ទទួលចំលើយសាក្សីពី មន្ត្រីនោះ ជាលាយលក្ខណ៍អក្សរ ។

៣. សមាជិកនៃប៉ុស្តិ៍ក្នុងស៊ុល មិនមានកាតព្វកិច្ចត្រូវផ្តល់ភស្តុតាងអំពីបញ្ហាដែលពាក់ ព័ន្ធ ដល់ការបំពេញមុខងាររបស់ខ្លួន ឬ បង្ហាញលិខិតឆ្លើយឆ្លង និង ឯកសារផ្លូវការ ពាក់ព័ន្ធនៅ នឹងបញ្ហាខាងលើនេះ ។ សមាជិកប៉ុស្តិ៍ក្នុងស៊ុលមានសិទ្ធិផងដែរ ក្នុងការបដិសេធមិនធ្វើជាកសិណ សាក្សី ក្នុងនាមជាសាក្សីឯកទេស ស្តីពីច្បាប់និងបទបញ្ញត្តិរបស់រដ្ឋដាក់ក្នុងស៊ុល ។

មាត្រា ២១

ការបដិសេធបទពូសិទ្ធិនិងអភ័យឯកសិទ្ធិ

១. រដ្ឋដាក់ក្នុងស៊ុលអាចបដិសេធផ្នែកខ្លះនៃបទពូសិទ្ធិនិងអភ័យឯកសិទ្ធិ ដូចមានចែងក្នុង មាត្រា ១៨ ១៩ និង ២០ នៃអនុសញ្ញានេះ ចំពោះសមាជិកណាម្នាក់នៃប៉ុស្តិ៍ក្នុងស៊ុល ។

២. ការបដិសេធនៅគ្រប់ករណីទាំងអស់ ត្រូវធ្វើដោយដាក់លាក់ លើកលែងតែក្នុង ករណីដូចចែងក្នុងកថាខ័ណ្ឌនៃមាត្រានេះ ហើយការបដិសេធនេះ ត្រូវបញ្ជូនទៅរដ្ឋម្ចាស់ផ្ទះ ជា លាយលក្ខណ៍អក្សរ ។

៣. ប្រសិនបើមន្ត្រីក្នុងស៊ុល ឬ នយោជិកក្នុងស៊ុលណាម្នាក់ ចេញមុខធ្វើបណ្តឹងប្តឹងលើ បញ្ហាណាមួយ ដែលខ្លួនអាចទទួលអភ័យឯកសិទ្ធិចុងក្រោយពីយុត្តាធិការរបស់តុលាការ ស្របតាមមាត្រា ១៩នៃអនុសញ្ញានេះ ជននោះមិនអាចលើកមកសំអាងពីអភ័យឯកសិទ្ធិចុងក្រោយរបស់តុលាការ ចំពោះពាក្យបណ្តឹងតបវិញ ដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងបណ្តឹងដើមឡើយ ។

៤. ការបដិសេធអភ័យឯកសិទ្ធិចុងក្រោយពីយុត្តាធិការរបស់តុលាការ ចំពោះការជំរះក្តីផ្នែក រដ្ឋប្បវេណី ឬ រដ្ឋបាល មិនមានន័យថា ជាការបដិសេធវិធានការអនុវត្តសាលក្រមតុលាការផងដែរ ។ ដើម្បីអាចអនុវត្តសាលក្រមខាងលើបាន ចាំបាច់ត្រូវមានលិខិតបដិសេធមួយ ដាច់ដោយឡែក ទៀត ។

12

មាត្រា ២២

ការរួចផុតពីការចុះស្តីពីជនបរទេសនិងលិខិតអនុញ្ញាតិស្នាក់នៅ

១. មន្ត្រីកុងស៊ុល នយោបាយកុងស៊ុល និង សមាជិកគ្រួសាររបស់គេ ត្រូវរួចផុតពី កាតព្វកិច្ចចុះក្នុងបញ្ជីជនបរទេសនិងលិខិតអនុញ្ញាតិស្នាក់នៅ ដូចដែលច្បាប់និងបញ្ញត្តិរបស់រដ្ឋម្ចាស់ ផ្ទះ បានកំណត់ចំពោះជនបរទេស ។

២. បទបញ្ញត្តិនៃកថាខ័ណ្ឌ១របស់មាត្រានេះ នឹងមិនអនុវត្តចំពោះនយោបាយកុងស៊ុល ដែលមិនមែនជានយោបាយអធិប្រតិបត្តិរបស់រដ្ឋដាក់កុងស៊ុល ឬ ជនដែលប្រកបមុខរបរមានកំរៃផ្ទាល់ ខ្លួន នៅក្នុងរដ្ឋម្ចាស់ផ្ទះ ឬ ចំពោះសមាជិកគ្រួសារណាមួយរបស់នយោបាយនោះ ។

មាត្រា ២៣

ការរួចផុតពីការកាន់លិខិតអនុញ្ញាតិការងារ

១. ចំពោះសេវាដែលខ្លួនធ្វើជូនរដ្ឋដាក់កុងស៊ុល បណ្តាសមាជិកកុងស៊ុលនឹងត្រូវរួចផុត ពីកាតព្វកិច្ចកាន់លិខិតអនុញ្ញាតិការងារ ដែលកំណត់ដោយច្បាប់និងបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ ស្តីពី ការប្រើកំលាំងពលកម្មបរទេស ។

២. សមាជិកបុគ្គលិកឯកជនរបស់មន្ត្រីកុងស៊ុល និង នយោបាយកុងស៊ុល ត្រូវរួចផុតពី កាតព្វកិច្ចចែងនៅក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ ប្រសិនបើជនទាំងនេះ មិនប្រកបមុខរបរមានកំរៃណា ផ្សេងទៀត នៅក្នុងរដ្ឋម្ចាស់ផ្ទះ ។

មាត្រា ២៤

ការរួចផុតពីរបបសន្តិសុខសង្គម

១. ក្រៅពីបញ្ញត្តិក្នុងកថាខ័ណ្ឌ៣នៃមាត្រានេះ សមាជិកបុគ្គលិកកុងស៊ុល និង សមាជិក របស់គេ ត្រូវរួចផុតពីបទបញ្ញត្តិស្តីពីសន្តិសុខសង្គម ដែលជាធរមាននៅក្នុងរដ្ឋម្ចាស់ផ្ទះ ចំពោះ ការងារដែលគេធ្វើជូនរដ្ឋដាក់កុងស៊ុល ។

២. ការរួចផុតចែងក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ នឹងត្រូវអនុវត្តផងដែរ ដល់សមាជិក បុគ្គលិកឯកជន ដែលធ្វើការបម្រើសមាជិកបុគ្គលិកកុងស៊ុលតែមួយមុខ ក្នុងលក្ខខណ្ឌដែល :

17

bl

ក- ជនទាំងនេះពុំមែនជាពលរដ្ឋ ឬ មានទីលំនៅអចិន្ត្រៃយ៍ក្នុងរដ្ឋម្ចាស់ផ្ទះ និង

ខ- ជនទាំងនេះស្ថិតនៅក្រោមរបបសន្តិសុខសង្គមជាធរមាននៅក្នុងរដ្ឋដាក់កុងស៊ុល ឬ ប្រទេសទី៣ណាមួយ ។

៣. សមាជិកប៉ូស្តិកុងស៊ុល ដែលប្រើប្រាស់ជនដែលមិនស្ថិតនៅក្រោមការរួចផុតចែង ក្នុងកថាខ័ណ្ឌ២នៃមាត្រានេះ ត្រូវប្រតិបត្តិតាមកាតព្វកិច្ច ដែលបទបញ្ញត្តិស្តីពីសន្តិសុខសង្គមរបស់រដ្ឋ ម្ចាស់ផ្ទះ កំរូវចំពោះនយោជិកទាំងឡាយ ។

៤. ការរួចផុតចែងក្នុងកថាខ័ណ្ឌ១និង២នៃមាត្រានេះ នឹងមិនរារាំងការចូលរួមដោយ ស្ម័គ្រចិត្ត ក្នុងប្រព័ន្ធសន្តិសុខសង្គមរបស់រដ្ឋម្ចាស់ផ្ទះ ក្នុងករណីដែលខ្លួនបានអនុញ្ញាតឱ្យមានការចូល រួមនេះ ។

មាត្រា ២៥

ការរួចផុតពីពន្ធអាករ

១. មន្ត្រីកុងស៊ុល និង នយោជិកកុងស៊ុល និង សមាជិកគ្រួសាររបស់គេ ត្រូវរួចផុតពី ពន្ធអាករជាតិ តំបន់ ឬ ខេត្តក្រុង លើរូបរាងកាយនិងទ្រព្យសម្បត្តិ លើកលែងតែ :

ក- ពន្ធមិនចំពោះ ដែលធម្មតាត្រូវបានបញ្ចូលនៅក្នុងតំលៃទំនិញ ឬ សេវា

ខ- ពន្ធអាករលើអចលនវត្ថុកុងស៊ុល ស្ថិតនៅក្នុងរដ្ឋម្ចាស់ផ្ទះ ក្រៅពីបញ្ញត្តិនៃមាត្រា១៤

គ- អាករ ឬ បន្ទុកប្រហាក់ប្រហែលគ្នានោះ ដែលត្រូវមានលើទ្រព្យសម្បត្តិមរតក ឬ ការទទួលមរតក ឬ ការផ្ទេរមរតក នៅក្នុងរដ្ឋម្ចាស់ផ្ទះ ក្រៅពីបញ្ញត្តិក្នុងកថាខ័ណ្ឌ២នៃមាត្រា២៧

ឃ- ពន្ធអាករ និង ពន្ធលើប្រាក់ចំណូលឯកជន រួមទាំងប្រាក់ចំណេញពីធនធានដែល មានប្រភពក្នុងរដ្ឋម្ចាស់ផ្ទះ និង ពន្ធអាករមូលធនដែលវិនិយោគក្នុងវិស័យពាណិជ្ជកម្ម ឬ ហិរញ្ញវត្ថុ នៅក្នុងរដ្ឋម្ចាស់ផ្ទះ

ង- បន្ទុកលើសេវាកម្មមានកំរែ

ច- អាករចុះបញ្ជី ក្រឡាបញ្ជី ឬ ពន្ធបញ្ជាខ្ចី និង តែមប្រើ ស្របតាមបញ្ញត្តិនៃមាត្រា ១៤ ។

២. សមាជិកបុគ្គលិកបំរើការរបស់ប៉ូស្តិកុងស៊ុលទាំងអស់ ត្រូវបានរួចពន្ធអាករនៅលើ ប្រាក់បៀវត្ស ដែលគេទទួលបានលើការងាររបស់ខ្លួន ។

៣. សមាជិកនៃប៉ូស្តិកុងស៊ុលណា ដែលផ្តល់មនុស្សដែលមិនបានរួចពន្ធលើចំណូលនោះ ត្រូវគោរពកាតព្វកិច្ច ដែលច្បាប់និងច្បាប់បញ្ញត្តិរបស់រដ្ឋនោះ កំណត់ទៅលើការយកពន្ធលើចំណូល។

1/2

Handwritten signature

មាត្រា ២៦

ការរួចផុតពីពន្ធគុសយ និង ការត្រួតពិនិត្យគុណភាព

១. ស្របតាមច្បាប់និងបញ្ញត្តិដែលបានអនុម័តហើយ រដ្ឋម្ចាស់ផ្ទះនឹងអនុញ្ញាតឱ្យនាំចូល និងនាំចេញ និង រួចផុតពីពន្ធអាករគយនាំអស់ និង បន្ទុកពាក់ព័ន្ធនឹងឡាយទៀត (ក្រៅពីសេវា ហុយថ្ងៃរក្សាទុកក្នុងឃ្នាំង សេវាហុយដឹកជញ្ជូន និង សេវាប្រហាក់ប្រហែលគ្នាដទៃទៀត) លើ :

ក- សំភារៈប្រើប្រាស់ជាផ្លូវការរបស់ប៉ូស្តិកុងស៊ុល

ខ- សំភារៈសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួននៃមន្ត្រីកុងស៊ុល ឬ សមាជិកគ្រួសាររបស់គេ រួម ទាំងសំភារៈសំរាប់ការតាំងទីជាលើកដំបូងរបស់គេ ។ គ្រឿងឧបករណ៍និងបរិក្ខារ នឹងមិនត្រូវឱ្យ លើសពីហិរណប័ណ្ណចាំបាច់ សំរាប់ការប្រើប្រាស់ផ្ទាល់របស់បុគ្គលពាក់ព័ន្ធ ។

២. នយោជិកកុងស៊ុលនឹងទទួលបុព្វសិទ្ធិនិងការរួចផុត ដូចដែលក្នុងកថាខ័ណ្ឌ១នៃមាត្រា នេះ ចំពោះសំភារៈនាំចូល នៅពេលមកតាំងទីជាលើកដំបូង ។

៣. ហិបឥវ៉ាន់ផ្ទាល់ខ្លួន ដែលមន្ត្រីកុងស៊ុល និង សមាជិកគ្រួសាររបស់គេនាំមកតាម ខ្លួន ត្រូវរួចផុតពីការត្រួតពិនិត្យរបស់គយ ។ ហិបឥវ៉ាន់អាចត្រូវត្រួតពិនិត្យបាន លុះត្រាតែមាន មូលហេតុមុតមាំដែលឱ្យជឿជាក់ថា ក្នុងហិបនោះមានវត្ថុផ្សេងក្រៅពីវត្ថុចែងនៅក្នុងវាក្យថាខ័ណ្ឌ(ខ) កថាខ័ណ្ឌ១នៃមាត្រានេះ ឬ វត្ថុដែលការនាំចូលឬនាំចេញ ត្រូវហាមឃាត់ដោយច្បាប់និងបញ្ញត្តិ របស់រដ្ឋម្ចាស់ផ្ទះ ឬ ក៏វត្ថុដែលស្ថិតនៅក្រោមច្បាប់និងបញ្ញត្តិរបស់ប្រទេសនាំចេញនេះ ការត្រួត ពិនិត្យត្រូវធ្វើឡើងចំពោះមុខមន្ត្រីកុងស៊ុល ឬ សមាជិកគ្រួសារដែលពាក់ព័ន្ធ ។

មាត្រា ២៧

គន្លឹះគេតរបស់សមាជិកប៉ូស្តិកុងស៊ុល ឬ សមាជិកគ្រួសាររបស់បុគ្គលនាំចេញនោះ

នៅក្នុងករណីសមាជិកប៉ូស្តិកុងស៊ុល ឬ សមាជិកនៃគ្រួសាររបស់គេទទួលមរណៈភាព រដ្ឋម្ចាស់ផ្ទះ :

១. នឹងអនុញ្ញាតឱ្យនាំចេញនូវចលនវត្ថុរបស់សព លើកលែងតែទ្រព្យសម្បត្តិណាដែល រកបាននៅក្នុងរដ្ឋម្ចាស់ផ្ទះ ដែលការនាំចេញត្រូវហាមឃាត់ នៅពេលដែលជននោះទទួលមរណៈ ភាព ។ ក្នុងករណីនេះ ទ្រព្យសម្បត្តិដែលគេហាមឃាត់មិនឱ្យនាំចេញ នឹងត្រូវផ្ទេរជូនទៅប៉ូស្តិ កុងស៊ុលនៃរដ្ឋដាក់កុងស៊ុល ។

bl

1/2

២. មិនត្រូវហូតអាករជាតិ តំបន់ ឬ ខេត្តក្រុង លើមរតក ការស្នង ឬ ការទទួល
មរតកនិងអាករ លើការផ្ទេរសម្បត្តិចលនវត្ថុដែលមានក្នុងរដ្ឋម្ចាស់ផ្ទះ ដោយសារតែមានវត្តមាន
របស់សព ដែលជាសមាជិកបុរិស្ថិតិក្នុងស៊ុល ឬ សមាជិកគ្រួសារនៃសមាជិកបុរិស្ថិតិក្នុងស៊ុល នៅក្នុងរដ្ឋ
នោះ ។

មាត្រា ២៨

ការរួមផ្គត់ផ្គង់សេវាកម្មផ្ទាល់ខ្លួន និង តិវិការគណន

រដ្ឋម្ចាស់ផ្ទះត្រូវលើកលែង សមាជិកបុរិស្ថិតិក្នុងស៊ុល និង សមាជិកគ្រួសាររបស់គេ
ពីរាល់ការផ្តល់ជាកំណែបំរើផ្ទាល់ខ្លួន និង សាធារណៈគ្រប់បែបយ៉ាង ក៏ដូចជាកាតព្វកិច្ចយោធា
ដូចជាកាតព្វកិច្ចទាំងឡាយ ដែលពាក់ព័ន្ធជាមួយកំណែនយោធា វិភាគទានយោធា និង កាតព្វកិច្ច
ទទួលឱ្យស្តាប់អាស្រ័យ ។

មាត្រា ២៩

ការផ្តើម និង ការបញ្ចប់នៃបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ

១. រាល់សមាជិកបុរិស្ថិតិក្នុងស៊ុលត្រូវទទួលបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ ដូចមានចែងក្នុង
អនុសញ្ញានេះ ចាប់ពីពេលដែលគេចូលក្នុងទឹកដីរបស់រដ្ឋម្ចាស់ផ្ទះ ដើម្បីមកកាន់មុខតំណែងរបស់ខ្លួន
ឬ ប្រសិនបើបានមកដល់ទឹកដីនោះរួចហើយ គឺចាប់ពីពេលដែលគេបានចូលបំពេញភារកិច្ចរបស់ខ្លួន
នៅក្នុងបុរិស្ថិតិក្នុងស៊ុល ។

២. សមាជិកគ្រួសាររបស់សមាជិកបុរិស្ថិតិក្នុងស៊ុល និង សមាជិកបុគ្គលិកឯកជនរបស់
សមាជិកបុរិស្ថិតិក្នុងស៊ុល នឹងទទួលបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ ដូចមានចែងក្នុងអនុសញ្ញានេះ ចាប់ពី
កាលបរិច្ឆេទណាមួយចុងក្រោយបង្អស់នៃកាលបរិច្ឆេទតទៅនេះ ថ្ងៃដែលសមាជិកបុរិស្ថិតិក្នុងស៊ុលបាន
ទទួលបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ ស្របតាមកថាខ័ណ្ឌទី១នៃមាត្រានេះ ឬ ថ្ងៃដែលគេបានចូលមកដល់
រដ្ឋម្ចាស់ផ្ទះ ឬ ថ្ងៃដែលគេបានក្លាយជាសមាជិកនៃក្រុមគ្រួសារនោះ ឬ សមាជិកបុគ្គលិកឯកជន
នោះ ។

៣. នៅពេលដែលមុខងាររបស់សមាជិកបុរិស្ថិតិក្នុងស៊ុលបានត្រូវបញ្ចប់ រាល់បុព្វសិទ្ធិនិង
អភ័យឯកសិទ្ធិរបស់គេ ក៏ដូចជារបស់សមាជិកនៃក្រុមគ្រួសារគេ ឬ របស់សមាជិកបុគ្គលិកឯកជន
របស់គេ ត្រូវបញ្ចប់ជាធម្មតានៅកាលបរិច្ឆេទណាមួយ ដែលភ្ជាប់ជាងគេបង្អស់នៃកាលបរិច្ឆេទដូច
តទៅ ពេលដែលជនទាំងអស់នោះចាកចេញពីរដ្ឋម្ចាស់ផ្ទះ ឬ ពេលផុតកំណត់នៃរយៈពេលមួយ

kel

1/2

សមស្រប សំរាប់ការចាកចេញដំណើរ ប៉ុន្តែបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិទាំងនោះ នឹងនៅតែមានរហូត ពេលនោះ ទោះបីក្នុងករណីមានវិវាទដោយអារុជ្ជី ។ ក្នុងករណីដែលជនដូចមានចែងក្នុងកថាខ័ណ្ឌ ២នៃមាត្រានេះ ពួកគេត្រូវអស់បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិទាំងនេះ នៅពេលដែលខ្លួនឈប់ជាសមាជិក ក្នុងបន្ទុកគ្រួសារ ឬ ឈប់បំពេញការសមាជិកបុគ្គលិកស៊ុល ប៉ុន្តែប្រសិនបើជនទាំងនោះមានបំណង ចាកចេញពីរដ្ឋជាម្ចាស់ផ្ទះ ក្នុងរយៈពេលសមស្របណាមួយ បន្ទាប់ពីនោះមកបុព្វសិទ្ធិនិងអភ័យ ឯកសិទ្ធិរបស់ពួកគេ នឹងនៅតែមានរហូតដល់ពេល នៃការចេញដំណើររបស់ជនទាំងនោះ ។

៤. ប៉ុន្តែចំពោះអំពើទាំងឡាយដែលមន្ត្រីកុងស៊ុល ឬ នយោជកកុងស៊ុលប្រព្រឹត្តក្នុងការ បំពេញមុខងាររបស់គេ អភ័យឯកសិទ្ធិរដ្ឋពីយុត្តាធិការតុលាការ នឹងស្ថិតនៅជារៀងរហូតដោយ គ្មានពេលកំណត់ ។

៥. ក្នុងករណីមានមរណៈភាពនៃសមាជិកបុគ្គលិកស៊ុល សមាជិកគ្រួសារនៃជននោះ នឹងនៅតែទទួលបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ ដែលផ្តល់ចំពោះគេរហូតដល់កាលបរិច្ឆេទណាមួយ ដែល ឆាប់បំផុតនៃកាលបរិច្ឆេទដូចតទៅ ពេលគេចាកចេញពីរដ្ឋជាម្ចាស់ផ្ទះ ឬ រហូតដល់ពេលផុតកំណត់ នៃរយៈកាលមួយសមស្រប ដែលទុកសំរាប់ការចេញដំណើររបស់គេ ។

មាត្រា ៣០

ការការពារច្បាប់ និង បទបញ្ញត្តិនៃរដ្ឋជាម្ចាស់ផ្ទះ

១. បុគ្គលទាំងឡាយដែលបានទទួលអភ័យឯកសិទ្ធិនិងបុព្វសិទ្ធិ ត្រូវមានកាតព្វកិច្ចគោរព ច្បាប់និងបទបញ្ញត្តិទាំងឡាយនៃរដ្ឋជាម្ចាស់ផ្ទះ ដោយពុំមានចាត់បង់បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់ខ្លួន ។ បុគ្គលទាំងនេះ ត្រូវមានភារកិច្ចមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋជាម្ចាស់ផ្ទះផងដែរ ។

២. ទីស្នានបុគ្គលិកស៊ុល មិនត្រូវប្រើប្រាស់ក្នុងលក្ខណៈណាមួយដែលប្រាស់ចាកពី ក្របខ័ណ្ឌនៃមុខងារកុងស៊ុលឡើយ ។

៣. បញ្ញត្តិទាំងឡាយរបស់កថាខ័ណ្ឌទី២នៃមាត្រានេះ មិនលុបបំបាត់លទ្ធភាពតាំង បង្កើតការិយាល័យនៃស្ថាប័នផ្សេងទៀត ឬ ទីភ្នាក់ងារដទៃទៀត ក្នុងចំណែកណាមួយនៃអាគារ ដែលបុគ្គលិកស៊ុលតាំងនៅ លើកណាអាគារដែលប្រើប្រាស់ជាការិយាល័យ ឬ ទីភ្នាក់ងារទាំងនោះ ត្រូវបានខ័ណ្ឌផ្តាច់ពីអាគារដែលប្រើប្រាស់ដោយបុគ្គលិកស៊ុល ។ ក្នុងករណីនេះ ការិយាល័យខាង លើមិនត្រូវចាត់ទុកជា ផ្នែកមួយនៃទីស្នានកុងស៊ុល ក្នុងក្របខ័ណ្ឌនៃអនុសញ្ញានេះទេ ។

មាត្រា ៣១

ការការពារដំបូងចំពោះការខូចខាតដល់ភាគីទីបី

រាល់សមាជិកនៃប៉ុស្តិ៍កុងសុល ត្រូវប្រតិបត្តិតាមការកំណត់របស់ច្បាប់និងបទបញ្ញត្តិ របស់រដ្ឋជាម្ចាស់ផ្ទះ ស្តីពីការធានារ៉ាប់រងដល់ការខូចខាតរបស់ភាគីទីបីទៀត ដែលបណ្តាលមកពីការ ប្រើប្រាស់យានជំនិះ ជលយាន ឬ អាកាសយាន ។

មាត្រា ៣២

បទបញ្ញត្តិពិសេស ស្តីពីមុខរបរមានគំរែងគង់

- ១. មន្ត្រីកុងសុលអាជីពនឹងមិនត្រូវធ្វើសកម្មភាពវិជ្ជាជីវៈពាណិជ្ជកម្ម ក្នុងរដ្ឋជាម្ចាស់ផ្ទះ ដើម្បីរកកំរៃផ្ទាល់ខ្លួនឡើយ ។
- ២. បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិដែលត្រូវបានចែងក្នុងជំពូកនេះ នឹងមិនត្រូវផ្តល់ជូន ចំពោះ :
 - ក/. ចំពោះនយោជិកកុងសុល ឬ សមាជិកនៃបុគ្គលិកបំរើការ ដែលប្រកបមុខរបររក កំរៃឯកជនក្នុងរដ្ឋជាម្ចាស់ផ្ទះ ។
 - ខ/. សមាជិកគ្រួសារទាំងអស់របស់ជនដូចមានចែងក្នុងវាក្យខ័ណ្ឌ(ក) នៃកថាខ័ណ្ឌនេះ ឬ សមាជិកនៃបុគ្គលិកឯកជនរបស់ជននោះទេ ។
 - គ/. បណ្តាសមាជិកគ្រួសាររបស់សមាជិកប៉ុស្តិ៍កុងសុល ដែលខ្លួនគេផ្ទាល់បានប្រកប មុខរបររកកំរៃឯកជនណាមួយក្នុងរដ្ឋជាម្ចាស់ផ្ទះ ។

មាត្រា ៣៣

ពលរដ្ឋ ឬ ជនមានទីលំនៅអចិន្ត្រៃយ៍នៃរដ្ឋជាម្ចាស់ផ្ទះ

១. លើកលែងតែក្នុងករណីដែលរដ្ឋម្ចាស់ផ្ទះ ផ្តល់ឱ្យភាពងាយស្រួលបុព្វសិទ្ធិនិងអភ័យ ឯកសិទ្ធិបន្ថែមទៀត មន្ត្រីប៉ុស្តិ៍កុងសុលដែលជាពលរដ្ឋ ឬ ជាជនមានទីលំនៅអចិន្ត្រៃយ៍ក្នុងរដ្ឋនោះ នឹង បានទទួលតែអភ័យឯកសិទ្ធិច្រើនយុត្តាធិការតុលាការ និង សិទ្ធិមិនត្រូវគេរំលោភបំពានលើ រូបរាងកាយ តែចំពោះអំពើជាផ្លូវការដែលបានធ្វើក្នុងការបំពេញមុខងាររបស់ខ្លួន និង បុព្វសិទ្ធិ ចែង

~ ៥ ~

ក្នុងកថាខ័ណ្ឌនៃមាត្រា២០ ។ ពាក់ព័ន្ធដល់មន្ត្រីប៉ុស្តិ៍កុងតឺន័រខាងលើនេះ រដ្ឋជាម្ចាស់ផ្ទះត្រូវមាន កាតព្វកិច្ចដូចបានកំណត់ក្នុងមាត្រា១៨ ។

២. សមាជិកផ្សេងទៀតនៃប៉ុស្តិ៍កុងតឺន័រដែលជាពលរដ្ឋ ឬ ជនមានទីលំនៅអចិន្ត្រៃយ៍ ក្នុងរដ្ឋម្ចាស់ផ្ទះ និងសមាជិកទាំងឡាយនៃក្រុមគ្រួសារគេ ព្រមទាំងសមាជិកគ្រួសាររបស់មន្ត្រីកុងតឺន័រ ដូចមានចែងក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ នឹងទទួលបាននូវភាពងាយស្រួលបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ តែក្នុងកំរិតណាមួយដែលរដ្ឋម្ចាស់ផ្ទះផ្តល់ជូន ។ រាល់សមាជិកគ្រួសារនៃប៉ុស្តិ៍កុងតឺន័រទាំងនោះ នឹង បណ្តាសមាជិកនៃបុគ្គលិកឯកជនដែលជាពលរដ្ឋ ឬ ជាជនមានទីលំនៅអចិន្ត្រៃយ៍ក្នុងរដ្ឋជាម្ចាស់ផ្ទះ នឹងត្រូវទទួលបានដូចគ្នានូវភាពងាយស្រួលផ្សេងៗ បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ ក្នុងកំរិតណាមួយដែល រដ្ឋម្ចាស់ផ្ទះផ្តល់ជូន ។ ប៉ុន្តែរដ្ឋជាម្ចាស់ផ្ទះនឹងត្រូវធ្វើការជំនុំជំរះលើជនទាំងនោះ ដោយធ្វើយ៉ាងណា កុំឱ្យរាំងស្ទះហួសប្រមាណដល់ការបំពេញមុខងារនៃប៉ុស្តិ៍កុងតឺន័រ ។

ជំពូក IV
មុខងារកុងតឺន័រ
មាត្រា ១៧៤

ការបំពេញមុខងារកុងតឺន័រដោយស្មានបេសកកម្មការទូត

- ១. មុខងារកុងតឺន័រត្រូវបំពេញដោយប៉ុស្តិ៍កុងតឺន័រ ។ អនុលោមតាមបញ្ញត្តិនៃ អនុសញ្ញានេះ មុខងារកុងតឺន័រអាចត្រូវបំពេញដោយស្មានបេសកកម្មការទូតផងដែរ ។
- ២. បណ្តាបញ្ញត្តិនៃអនុសញ្ញានេះ ក៏ត្រូវអនុវត្តផងដែរ ទៅលើការបំពេញមុខងារ កុងតឺន័រ ដោយស្មានបេសកកម្មការទូតផងដែរ ទៅតាមវិសាលភាពនៃបរិបទនេះ ។
- ៣. ឈ្មោះនៃសមាជិករបស់ស្មានបេសកកម្មការទូត ដែលទទួលបានភារកិច្ចបំពេញ មុខងារកុងតឺន័ររបស់ស្មានបេសកកម្មនេះ ត្រូវបញ្ជូនមកក្រសួងការបរទេសនៃរដ្ឋម្ចាស់ផ្ទះ ឬ មក អាជ្ញាធរ ដែលចាត់តាំងដោយក្រសួងនោះ ។
- ៤. ក្នុងពេលបំពេញមុខងារកុងតឺន័រ ស្មានបេសកកម្មការទូត អាចធ្វើទំនាក់ទំនង ជាមួយ :
 - ក/ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានក្នុងមណ្ឌលកុងតឺន័រ
 - ខ/ អាជ្ញាធរមានសមត្ថកិច្ចកណ្តាលនៃរដ្ឋជាម្ចាស់ផ្ទះ ប្រសិនបើច្បាប់, បទបញ្ញត្តិ ផ្សេងៗ និងទំលាប់នៃរដ្ឋជាម្ចាស់ផ្ទះ ឬ ក៏កិច្ចព្រមព្រៀងអន្តរជាតិដែលពាក់ព័ន្ធនាមួយ អនុញ្ញាត

Handwritten signature

Handwritten mark

ឱ្យធ្វើ ។

៥. បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់បណ្តាសមាជិកនៃស្ថានបេសកកម្មការទូត ដូចមាន
ចែងក្នុងកថាខ័ណ្ឌ៣នៃមាត្រានេះ នឹងត្រូវបន្តស្ថិតក្រោមក្រឹតក្រមនៃច្បាប់អន្តរជាតិ ស្តីពីទំនាក់ទំនង
ការទូត ។

មាត្រា ៣៥

ការបំពេញប្រតិបត្តិការក្នុងតំបន់ក្រៅមណ្ឌលកុងតឺន័រ

នៅក្នុងរដ្ឋសិង្ហបុរី ឬ ក្នុងតំបន់នៃរដ្ឋសិង្ហបុរី

ការប្រយោជន៍យន្តការនៃប្រតិបត្តិការនៃរដ្ឋសិង្ហបុរី

១. យោងតាមច្បាប់និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសិង្ហបុរី មន្ត្រីកុងតឺន័រមានសិទ្ធិបំពេញ
មុខងារកុងតឺន័រ ក្នុងមណ្ឌលកុងតឺន័រដូចចែងក្នុងអនុសញ្ញានេះ ។

២. នៅក្នុងករណីពិសេស មន្ត្រីកុងតឺន័រអាចបំពេញមុខងារកុងតឺន័រ នៅក្រៅមណ្ឌល
កុងតឺន័ររបស់ខ្លួនបាន ដោយមានការយល់ព្រមពីរដ្ឋសិង្ហបុរី ។

៣. លើកលែងតែការជំនាស់ជាក់លាក់ពីរដ្ឋសិង្ហបុរីនោះ រដ្ឋដាក់កុងតឺន័រអាចចាក់ប៉ុស្តិ៍
កុងតឺន័រដែលបានបង្កើតក្នុងរដ្ឋសិង្ហបុរី បំពេញមុខងារកុងតឺន័រនៅក្នុងរដ្ឋដទៃផ្សេងទៀត ក្រោយពី
ផ្តល់ដំណឹងដល់រដ្ឋសិង្ហបុរី ។

៤. ក្រោយពីបានជូនដំណឹងសមស្របដល់រដ្ឋសិង្ហបុរី ប៉ុស្តិ៍កុងតឺន័រនៃរដ្ឋដាក់កុងតឺន័រ
អាចបំពេញមុខងារកុងតឺន័រជំនួសរដ្ឋដទៃទៀតក្នុងរដ្ឋសិង្ហបុរី ប្រសិនបើរដ្ឋសិង្ហបុរីនេះ មិនជំនាស់
ទេ ។

៥. ក្នុងការបំពេញមុខងាររបស់ខ្លួន មន្ត្រីប៉ុស្តិ៍កុងតឺន័រអាចធ្វើទំនាក់ទំនងជាមួយ :

- ក/. អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានក្នុងមណ្ឌលកុងតឺន័រ
- ខ/. អាជ្ញាធរមានសមត្ថកិច្ចកណ្តាលនៃរដ្ឋសិង្ហបុរី ប្រសិនបើច្បាប់, បទបញ្ជា និង
ទំលាប់នៃរដ្ឋសិង្ហបុរី ឬ កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនានាអនុញ្ញាតឱ្យធ្វើដូច្នោះ ។

មាត្រា ៣៦

មុខងារកុងតឺន័រជាតំបន់

មុខងារកុងតឺន័រមានដូចតទៅ :

១. ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់រដ្ឋដាក់កុងស៊ុល និង របស់ពលរដ្ឋ នៃរដ្ឋដាក់កុងស៊ុល ទាំងរូបវន្តបុគ្គលនិងនីតិបុគ្គលរបស់ខ្លួន នៅក្នុងរដ្ឋម្ចាស់ផ្ទះ ។

២. ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្ម, សេដ្ឋកិច្ច, វប្បធម៌ និង វិទ្យាសាស្ត្រ រវាងរដ្ឋដាក់កុងស៊ុលនិងរដ្ឋម្ចាស់ផ្ទះ ក៏ដូចជាការពង្រឹងទំនាក់ទំនងមិត្តភាពរវាងរដ្ឋទាំងពីរ ដោយ អនុលោមតាមបញ្ញត្តិនៃអនុសញ្ញានេះ ។

៣. ស្វែងយល់បន្ថែមទៀត ដោយប្រើគ្រប់មធ្យោបាយស្របច្បាប់ ពីស្ថានភាព និង ការរីកចម្រើនក្នុងវិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, វប្បធម៌ និង វិទ្យាសាស្ត្រ នៃរដ្ឋម្ចាស់ផ្ទះ និង ធ្វើរបាយការណ៍ជូនរដ្ឋាភិបាលនៃរដ្ឋដាក់កុងស៊ុល និង ផ្តល់ដំណឹងដល់សាមីបុគ្គលដែលពាក់ព័ន្ធ ។

៤. ផ្តល់ ពន្យារពេល កែតម្រូវ បន្ថែម លុបចោល ដកហូត ឬ កំណត់ទុកលិខិត ឆ្លងដែននិងលិខិតធ្វើដំណើរផ្សេងៗទៀត របស់ពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល និង ផ្តល់ពន្យារពេល ឬ លុបចោលទិដ្ឋាការ ឬ លិខិតស្នាមសមស្របផ្សេងៗដល់ជនទាំងឡាយណា ដែលមានបំណងធ្វើ ដំណើរទៅកាន់រដ្ឋដាក់កុងស៊ុល ដោយអនុលោមតាមច្បាប់និងបទបញ្ញត្តិនៃរដ្ឋដាក់កុងស៊ុល ។

៥. ផ្តល់ការសង្គ្រោះនិងការឧបត្ថម្ភដល់នីតិបុគ្គលនិងពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល ។

៦. បញ្ជាក់លើលិខិតស្នាម បំពេញនាទីជាសារការីនិងជាមន្ត្រីអត្រានុកូលដ្ឋាន និង បំពេញសមត្ថកិច្ចប្រហាក់ប្រហែលគ្នាដទៃទៀត ជូនពលរដ្ឋរបស់រដ្ឋដាក់កុងស៊ុល បំពេញមុខងារ រដ្ឋបាលមួយចំនួនទៀត ដែលមិនប៉ះពាល់ដល់ច្បាប់និងបទបញ្ញត្តិនៃរដ្ឋម្ចាស់ផ្ទះ ។

៧. បំពេញមុខងារផ្សេងៗពាក់ព័ន្ធដល់បញ្ហាសញ្ជាតិ និង ការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយអនុលោមតាមច្បាប់និងបទបញ្ញត្តិនៃរដ្ឋដាក់កុងស៊ុល ។

៨. ការការពារផលប្រយោជន៍របស់នីតិបុគ្គលនិងពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល ក្នុងករណីដែល មានការស្តង់មរតកក្រោយមរណៈភាពក្នុងទឹកដីនៃរដ្ឋម្ចាស់ផ្ទះ ដោយអនុលោមតាមច្បាប់និងបទ បញ្ញត្តិនៃរដ្ឋម្ចាស់ផ្ទះ ។

៩. ការការពារផលប្រយោជន៍របស់អនីតិជន និង អសមត្ថជនផ្សេងៗទៀតដែលជាពលរដ្ឋ នៃរដ្ឋដាក់កុងស៊ុល ជាពិសេសក្នុងករណីតម្រូវឱ្យមានអាណាព្យាបាល ឬ អ្នកគាំពារសំរាប់ជនទាំង នោះ ក្នុងកំរិតដែលច្បាប់និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះកំណត់ឱ្យ ។

១០. ស្របតាមការអនុវត្តន៍និងនីតិវិធីជាធរមាននៅក្នុងរដ្ឋម្ចាស់ផ្ទះ តំណាងឱ្យ ឬ ចាត់ ឱ្យមានអ្នកតំណាងសមស្របសំរាប់ពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល ស្របតាមច្បាប់និងបទបញ្ញត្តិនៃរដ្ឋ ម្ចាស់ផ្ទះ ដើម្បីស្នើសុំឱ្យចាត់វិធានការណ៍បណ្តោះអាសន្ន សំដៅថែរក្សាគាំពារសិទ្ធិនិងផលប្រយោជន៍ នៃពលរដ្ឋទាំងនោះ ដែលដោយមូលហេតុអវត្តមាន ឬ ដោយមូលហេតុផ្សេងទៀត ពលរដ្ឋទាំង នោះ មិនអាចមានលទ្ធភាពការពារសិទ្ធិនិងផលប្រយោជន៍របស់គេទាន់ពេលវេលា ។

ky

kh

១១. បញ្ជូនសំណុំឯកសារតុលាការនិងឯកសារក្រៅកិច្ចការតុលាការ ឬ អនុវត្តការប្រគល់ការកិច្ចស៊ើបអង្កេតជូនតុលាការរដ្ឋដាក់កុងស៊ុល យោងតាមកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានជាធរមាន ឬ ប្រសិនបើគ្មានកិច្ចព្រមព្រៀងអន្តរជាតិទាំងនោះទេ ត្រូវធ្វើតាមនីតិវិធីផ្សេងទៀត ដែលសមស្របតាមច្បាប់និងបទបញ្ញត្តិនៃរដ្ឋម្ចាស់ផ្ទះ ។

១២. ប្រើសិទ្ធិត្រួតពិនិត្យ ឬ ធ្វើអធិការកិច្ច ដូចចែងក្នុងច្បាប់និងបទបញ្ញត្តិនៃរដ្ឋដាក់កុងស៊ុលទៅលើផលយានដែលបង្កូតទង់ជាតិនៃរដ្ឋដាក់កុងស៊ុល និង យន្តហោះដែលចុះបញ្ជីក្នុងរដ្ឋនោះ ព្រមទាំងក្រុមយានិករបស់យានទាំងនោះផង ។

១៣. ផ្តល់ការជួយសង្គ្រោះដល់ផលយាន និង យន្តហោះ ដូចរៀបរាប់ក្នុងកថាខ័ណ្ឌទី ១២នៃមាត្រានេះ និង យានិករបស់យានទាំងនោះ ទទួលរាយការណ៍ពីការធ្វើដំណើររបស់ផលយានណាមួយ ពិនិត្យនិងបោះត្រាលើសំណុំឯកសារនាវា និង ដោយមិនធ្វើឱ្យប៉ះពាល់សិទ្ធិអំណាចនៃអាជ្ញាធរ របស់រដ្ឋម្ចាស់ផ្ទះ, ធ្វើការស៊ើបអង្កេតអំពីឧប្បត្តិហេតុណាមួយ ដែលកើតឡើងក្នុងពេលធ្វើដំណើរ និង ដោះស្រាយរាល់វិវាទផ្សេងៗរវាងនាវាបតី សេនាបតី និង នាវិក តាមកំរិតណាមួយ ដែលច្បាប់និងបទបញ្ញត្តិនៃរដ្ឋដាក់កុងស៊ុល អនុញ្ញាតឱ្យធ្វើ ។

១៤. បំពេញនូវមុខងារផ្សេងៗទៀត ដែលរដ្ឋដាក់កុងស៊ុលបានប្រគល់ជូនប៉ូស្តិកុងស៊ុល ដែលច្បាប់និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះមិនហាមឃាត់ ឬ មិនជំទាស់ ឬ ដែលមានចែងក្នុងកិច្ចព្រមព្រៀងអន្តរជាតិជាធរមាន រវាងរដ្ឋដាក់កុងស៊ុលនិងរដ្ឋម្ចាស់ផ្ទះ ។

មាត្រា ៣៧

ការប្រាស្រ័យទាក់ទងជាមួយពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល

មន្ត្រីកុងស៊ុលអាចធ្វើការប្រាស្រ័យទាក់ទង និង ទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋនៃរដ្ឋដាក់កុងស៊ុលដោយសេរី ។ ពលរដ្ឋនៃរដ្ឋដាក់កុងស៊ុលក៏មានសេរីភាពដូចគ្នា ក្នុងការទាក់ទងជាមួយ ឬ ចូលជួបប្រាស្រ័យជាមួយមន្ត្រីប៉ូស្តិកុងស៊ុលនៃរដ្ឋដាក់កុងស៊ុល ។

មាត្រា ៣៨

ម្ហូបអាហារក្នុងស្ថាន ស្ថិតិការឃុំខ្លួននិងការជំនុំជំរះ

១. ប្រសិនបើពលរដ្ឋម្នាក់នៃរដ្ឋដាក់កុងស៊ុល ដែលត្រូវបានជាប់ឃុំក្នុងមណ្ឌលកុងស៊ុល

17

បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ ត្រូវបញ្ជូនដំណឹងដោយមិនបង្ករបង្កង ដល់ប៉ុស្តិ៍ កុងស៊ុលនៃរដ្ឋដាក់កុងស៊ុល ។

២. អាជ្ញាធរនៃរដ្ឋម្ចាស់ផ្ទះត្រូវបញ្ជូនដោយមិនបង្កងទៅប៉ុស្តិ៍កុងស៊ុល នូវរាល់ការឆ្លើយ ឆ្លង ធ្វើទំនាក់ទំនង ដែលពលរដ្ឋនៃរដ្ឋដាក់កុងស៊ុលជាប់ឃុំ ធ្វើជូនប៉ុស្តិ៍កុងស៊ុលរបស់គេ ។

៣. មន្ត្រីប៉ុស្តិ៍កុងស៊ុលត្រូវមានសិទ្ធិសាកសួរសុខទុក្ខ និងប្រាស្រ័យទាក់ទងជាមួយពលរដ្ឋ ជាប់ឃុំនៃរដ្ឋដាក់កុងស៊ុល និង ត្រូវចាត់ចែងឱ្យមានអ្នកតំណាងការពារស្របច្បាប់របស់គេ ។

៤. មន្ត្រីកុងស៊ុលត្រូវជៀសវាងមិនធ្វើសកម្មភាពអ្វីទាំងអស់ ក្នុងផលប្រយោជន៍ពលរដ្ឋ ជាប់ឃុំនៃរដ្ឋដាក់កុងស៊ុល ប្រសិនបើពលរដ្ឋនោះជំទាស់យ៉ាងជាក់លាក់ចំពោះសកម្មភាពនេះ ។

៥. ពលរដ្ឋជាប់ឃុំនឹងត្រូវមានសិទ្ធិទទួលនិងធ្វើលិខិត និង ការឆ្លើយឆ្លងទៀត និង ទទួលកញ្ចប់ឯកសារសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងកំរិតដែលច្បាប់និងបទបញ្ជាត្តិនៃរដ្ឋម្ចាស់ផ្ទះ កំណត់ ឱ្យ ។

៦. ក្នុងករណីមានការជំនុំជំរះក្តី ឬ មាននីតិវិធីផ្សេងៗទៀតទៅលើពលរដ្ឋនៃរដ្ឋដាក់ កុងស៊ុល នៅក្នុងរដ្ឋម្ចាស់ផ្ទះ, អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ ត្រូវផ្តល់ទៅមន្ត្រីប៉ុស្តិ៍កុងស៊ុល នៃរដ្ឋដាក់កុងស៊ុល ដំណឹងតាមសំណើនៃជនខាងលើនេះ ស្តីពីការចោទប្រកាន់ទៅលើជនរូបនោះ ព្រមទាំងពេលវេលា, កាលបរិច្ឆេទ និង ទីកន្លែងនៃការជំនុំជំរះក្តី ឬ នីតិវិធីផ្សេងទៀត ។ មន្ត្រី ប៉ុស្តិ៍កុងស៊ុលនឹងមានសិទ្ធិចូលរួមក្នុងការជំនុំជំរះក្តី ឬ ក្នុងនីតិវិធីផ្សេងៗទៀត ទៅលើជននោះ ។

៧. អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ ត្រូវផ្តល់ដំណឹងដល់ពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល ដែលត្រូវជាប់ឃុំ ឬ ត្រូវជំនុំជំរះ ឬ ទទួលនីតិវិធីផ្សេងទៀត យោងតាមបញ្ជាត្តិនៃមាត្រានេះ ។

៨. បញ្ជាត្តិនៃមាត្រានេះនិងមាត្រាទី៣៧ ត្រូវរន្ទុវត្តផងដែរ ចំពោះពលរដ្ឋនៃរដ្ឋដាក់ កុងស៊ុល ដែលត្រូវបានជាប់ឃុំ, ជាប់ខ្លួន ឬ ស្ថិតក្រោមការកំរិតសេរីភាពផ្ទាល់ខ្លួនតាមរូបភាពណា មួយផ្សេងទៀត រួមទាំងជនទាំងឡាយណា ដែលកំពុងជាប់ពន្ធនាគារក្នុងរដ្ឋម្ចាស់ផ្ទះ ។

៩. បណ្តាសិទ្ធិដូចមានចែងក្នុងមាត្រានេះ នឹងត្រូវបានប្រើប្រាស់ស្របតាមច្បាប់និង បទបញ្ជាត្តិនៃរដ្ឋម្ចាស់ផ្ទះ ដរាបណាច្បាប់និងបទបញ្ជាត្តិទាំងនោះ ត្រូវតែសំរួលដល់ការសំរេចបាន ទិសដៅពេញលេញ ដែលជាមូលហេតុឱ្យកើតមានសិទ្ធិទាំងនោះ ។

មាត្រា ៣៩

ម្តងខាងពាក់ព័ន្ធនឹងសំណុំរឿងស្តីពីបទល្មើស

bl

3

១. ក្នុងករណីមរណៈភាពនៃពលរដ្ឋរបស់រដ្ឋដាក់កុងស៊ុល អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋ ម្ចាស់ផ្ទះ ត្រូវផ្តល់ដំណឹងជាបន្ទាន់ នៅពេលដែលបានទទួលដំណឹងជាបន្ទាន់ពីមរណៈភាពនោះ ទៅ ប៉ុស្តិ៍កុងស៊ុលនៃមណ្ឌលដែលមរណៈភាពនេះកើតឡើង និង ចេញនូវសំបុត្រមរណៈភាព ឬ សេចក្តី ចំលងឯកសារផ្សេងទៀត ដែលទាក់ទងទៅនឹងមរណៈភាពនេះ ដោយឥតគិតថ្លៃ ។

២. នៅពេលដែលបានទទួលដំណឹងពីមរណៈភាព នៃពលរដ្ឋរបស់រដ្ឋដាក់កុងស៊ុល អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ ត្រូវផ្តល់ដំណឹងឱ្យទាន់ពេលវេលាទៅមន្ត្រីកុងស៊ុល នៃរដ្ឋដាក់ កុងស៊ុល អំពី :

ក/. ការផ្តួចផ្តើមឱ្យមានការគ្រប់គ្រងនូវមរតក ដែលបណ្តាលពីមរណៈភាពនៃពលរដ្ឋ របស់រដ្ឋដាក់កុងស៊ុល ហើយពលរដ្ឋនោះពុំទាន់បានចាត់តាំងនរណាម្នាក់នៃរដ្ឋម្ចាស់ផ្ទះ ដើម្បីឱ្យ គ្រប់គ្រង ឬ រក្សាមរតកទាំងនោះ ឬ តំណាងឱ្យខ្លួន ឬ

ខ/. ការផ្តួចផ្តើមឱ្យមាននីតិវិធីផ្ទេរមរតករបស់ជនណាម្នាក់ ទោះបីមានសញ្ជាតិអ្វីក៏ ដោយ ដែលបានបន្ទុកក្នុងរដ្ឋម្ចាស់ផ្ទះនូវមរតកមួយ ដែលពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល ដែលពុំ មានទីលំនៅអចិន្ត្រៃយ៍នៃរដ្ឋម្ចាស់ផ្ទះ ហើយពុំមានអ្នកតំណាងនៅទីនោះ អាចទទួលបានជាមបណ្តាំ មរតក ឬ បើពុំនោះ ដោយអនុលោមតាមច្បាប់បុរេបញ្ញត្តិនៃរដ្ឋម្ចាស់ផ្ទះ ។

៣. ចំពោះបញ្ហាមរតកដូចមានកំណត់ក្នុងកថាខ័ណ្ឌ២នៃមាត្រានេះ នឹងស្របតាមច្បាប់ និងបទបញ្ញត្តិនៃរដ្ឋម្ចាស់ផ្ទះ មន្ត្រីកុងស៊ុលម្នាក់មានសិទ្ធិ :

ក/. ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ ឱ្យចាត់វិធានការចាំបាច់នានា ដើម្បី ការពារការថែរក្សានិងការគ្រប់គ្រងនូវមរតក ។

ខ/. មានវត្តមាន ឬ បើពុំនោះចូលរួមក្នុងការចាត់វិធានការទាំងឡាយ ដូចមានចែង ក្នុងកថាខ័ណ្ឌ(ក) នៃកថាខ័ណ្ឌ៣ របស់មាត្រានេះ ។

គ/. ចាត់ចែងឱ្យមានតំណាងនៃពលរដ្ឋរបស់រដ្ឋដាក់កុងស៊ុល ដែលមានផលប្រយោជន៍ ស្របច្បាប់ទៅលើមរតកនោះ ដែលអវត្តមាននិងគ្មានអ្នកតំណាងក្នុងរដ្ឋម្ចាស់ផ្ទះ ។

៤. ប្រសិនបើពលរដ្ឋម្នាក់នៃរដ្ឋដាក់កុងស៊ុល ដែលពុំមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងរដ្ឋ នៃរដ្ឋម្ចាស់ផ្ទះ ស្លាប់ក្នុងរយៈពេលស្នាក់នៅបណ្តោះអាសន្ន ឬ ក្នុងកាត់រដ្ឋម្ចាស់ផ្ទះ មន្ត្រីកុងស៊ុល អាចប្រមូលទ្រព្យសម្បត្តិទាំងនោះមកកាន់កាប់ជាបន្ទាន់ ដើម្បីការពារនិងថែរក្សានូវប្រាក់កាស និង ទ្រព្យសម្បត្តិនៃសព ដោយមានការសំរុះសំរួលសមស្រប ជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅទីកន្លែង ។ ស្របតាមច្បាប់និងបទបញ្ញត្តិស្តីពីការស្នងមរតកនៃរដ្ឋម្ចាស់ផ្ទះ និង រដ្ឋដាក់កុងស៊ុល មន្ត្រី កុងស៊ុលត្រូវមានសិទ្ធិទទួល និង ការពារនូវវត្ថុទាំងឡាយ ដែលសពមានជាប់នឹងខ្លួនសំរាប់ប្រើ ប្រាស់ផ្ទាល់ ។

៥. រដ្ឋដាក់កុងស៊ុលនិងរដ្ឋម្ចាស់ផ្ទះ នឹងសំរួលនូវការផ្ទេរមរតក :

ក/ ដោយយល់ព្រមឱ្យនាំចូលនិងនាំចេញនូវវត្ថុទាំងឡាយដែលជាមរតក ផរាបណាការនាំចេញនិងនាំចូលវត្ថុទាំងនោះ មិនត្រូវបានហាមឃាត់ដោយដាក់លាក់ដោយច្បាប់និងបទបញ្ញត្តិរបស់រដ្ឋ ដែលតម្រូវឱ្យមានការយល់ព្រមក្នុងការនាំចេញនិងនាំចូល ។

ខ/. ដោយអនុញ្ញាតឱ្យលក់នូវផ្នែកណាមួយនៃមរតក ដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញ ស្របតាមបញ្ញត្តិនៃវាក្យខ័ណ្ឌ(ក) នៃកថាខ័ណ្ឌ៥ របស់មាត្រានេះ ។

គ/. ដោយអនុញ្ញាតឱ្យផ្ទេរប្រាក់បានពីការលក់ខាងលើនេះ បន្ទាប់ពីបានដកសោហ៊ុយពន្ធនិងអាករ ទៅឱ្យអ្នកទទួលមរតកក្នុងរដ្ឋដែលគេរស់នៅ ជាប្រយោជន៍ដែលមានតំលៃដោះដូរបាន ។ ការផ្ទេរប្រាក់ត្រូវធ្វើឡើងស្របតាមច្បាប់និងបទបញ្ញត្តិនៃរដ្ឋ ដែលមរតកស្ថិតនៅ ។

មាត្រា ៤០

តួនាទីស្តីពីអត្រានុកូលដ្ឋាន

១. មន្ត្រីកុងស៊ុលមានសិទ្ធិ :

ក/. កាន់បញ្ជីកំណើតនិងមរណៈភាពរបស់ពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល ទទួលនិងស្នើអាជ្ញាធរមានសមត្ថកិច្ច ឱ្យផ្តល់ដំណឹងផ្សេងៗនិងឯកសារនានាពាក់ព័ន្ធពីបញ្ហាទាំងនោះ ។

ខ/. ទទួលពាក្យសុំ ឬ ការប្រកាស ដែលពាក់ព័ន្ធដល់អត្រានុកូលដ្ឋានរបស់ពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល ។

គ/. ចុះអាពាហ៍ពិពាហ៍រវាងពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល ។

ឃ/. ចុះអាពាហ៍ពិពាហ៍រវាងពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល និង ពលរដ្ឋនៃរដ្ឋផ្សេងៗទៀតស្របតាមច្បាប់និងបទបញ្ញត្តិនៃរដ្ឋដាក់កុងស៊ុល និង រដ្ឋម្ចាស់ផ្ទះ ។

ង/. ចុះបញ្ជីពីការសុំកូនចិញ្ចឹម ស្របតាមច្បាប់និងបទបញ្ញត្តិនៃរដ្ឋដាក់កុងស៊ុល ។

២. ក៏ប៉ុន្តែបញ្ញត្តិដូចមានចែងក្នុងកថាខ័ណ្ឌទី១នៃមាត្រានេះ មិនលើកលែងឱ្យសាមីជនរួចផុតពីកាតព្វកិច្ចត្រូវគោរពច្បាប់និងបទបញ្ញត្តិនៃរដ្ឋម្ចាស់ផ្ទះឡើយ ។

៣. អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ មានកាតព្វកិច្ចផ្តល់ព័ត៌មានជាបន្ទាន់ទៅមន្ត្រីកុងស៊ុល អំពីករណីចាំបាច់ត្រូវចាត់តាំងអាណាព្យាបាល ឬ អ្នកតំណាង ដើម្បីការពារផលប្រយោជន៍អនីតិជន ឬ អសមត្ថជនដែលជាពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល នៅពេលអាជ្ញាធរទាំងនោះបានទទួលព័ត៌មានពីបញ្ហានេះ ។ ការផ្តល់ព័ត៌មាននេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ច្បាប់និងច្បាប់សញ្ជាតិជា

ធរមាននៃរដ្ឋម្ចាស់ផ្ទះ ស្តីពីការតែងតាំងខាងលើនេះ ។

មាត្រា ៤១

ម្ចាស់ផ្ទះសារភាព និង និក្ខានុកូលកម្ម

មន្ត្រីកុងស៊ុលនឹងត្រូវមានសិទ្ធិ :

១. បញ្ជាក់កិច្ចសន្យា ប្រសិនបើកិច្ចសន្យាទាំងអស់នេះ ត្រូវយកមកអនុវត្តនៅក្នុងរដ្ឋ ដាក់កុងស៊ុល ឬ ដោយពលរដ្ឋរបស់រដ្ឋដាក់កុងស៊ុល លើកលែងតែការផ្ទេរកម្មសិទ្ធិអចលនវត្ថុ នៅក្នុងរដ្ឋម្ចាស់ផ្ទះ រវាងពលរដ្ឋនៃរដ្ឋដាក់កុងស៊ុលគ្នាឯង ឬ រវាងពលរដ្ឋនៃរដ្ឋដាក់កុងស៊ុលនិង ពលរដ្ឋនៃប្រទេសផ្សេងទៀត ។

២. បញ្ជាក់លើបណ្តាំមរតករបស់ពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល និង ការពារមរតកសាសន៍ នោះ ប្រសិនបើមានសំណូមពរឱ្យធ្វើ ។

៣. បញ្ជាក់លើការប្រគល់សិទ្ធិធ្វើដោយនីតិបុគ្គល និង ពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល បញ្ជាក់ថាស្របច្បាប់លើឯកសារ សក្ខីប័ណ្ណ ការបកប្រែ ការថតចម្លង ហត្ថលេខា កាលបរិច្ឆេទ ក្នុងឯកសារ និង សក្ខីប័ណ្ណ ។

៤. បញ្ជាក់ថាស្របច្បាប់លើឯកសារ និង សក្ខីប័ណ្ណដែលធ្វើឡើង ស្របតាមច្បាប់និង បទបញ្ញត្តិជាធរមានរបស់រដ្ឋនីមួយៗ ដោយអាជ្ញាធរនៃរដ្ឋដាក់កុងស៊ុល និង រដ្ឋម្ចាស់ផ្ទះ ។

ឯកសារនិងសក្ខីប័ណ្ណ ដូចបានរៀបរាប់ក្នុងមាត្រានេះ ដែលធ្វើឡើងបញ្ជាក់ ឬ បញ្ជាក់ ថាស្របច្បាប់ដោយមន្ត្រីកុងស៊ុល នឹងត្រូវបានចាត់ទុកថាមានតំលៃដូចគ្នាទៅនឹងឯកសារនិងសក្ខីប័ណ្ណ ធ្វើឡើង ដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ ប្រសិនបើវាមិនផ្ទុយនឹងច្បាប់និងបទបញ្ញត្តិ របស់រដ្ឋនោះ ។

មាត្រា ៤២

ការអនុវត្តការពារ ឯកសារ និង ភក្តីមានតំលៃ

១. តាមសំណូមពររបស់ពលរដ្ឋនៃរដ្ឋដាក់កុងស៊ុល និង ប្រសិនបើវាមិនផ្ទុយនឹងច្បាប់ ឬ បទបញ្ញត្តិនៃរដ្ឋម្ចាស់ផ្ទះ មន្ត្រីកុងស៊ុលអាចទទួលទុកនូវឯកសារ ឬ វត្ថុមានតំលៃ ដើម្បីរក្សា ការពារ ។

២. មន្ត្រីកុងស៊ុលមានសិទ្ធិទទួលផងដែរ នូវវត្ថុដែលចាត់បង់របស់ពលរដ្ឋនៃរដ្ឋដាក់

137

kh;

កុងស៊ុល ក្នុងរយៈពេលស្នាក់នៅក្នុងរដ្ឋម្ចាស់ផ្ទះ ដើម្បីប្រគល់ឱ្យម្ចាស់ដើមវិញ ។

មាត្រា ៤៣

ការផ្តល់កិច្ចឧបត្ថម្ភដល់នាវានៃរដ្ឋជាតិកូនស៊ីល

១. មន្ត្រីកុងស៊ុលមានសិទ្ធិផ្តល់កិច្ចឧបត្ថម្ភ និង ការគាំទ្រសមស្របដល់នាវានៃរដ្ឋដាក់ កុងស៊ុល ក្នុងរយៈពេលសំចតនៅកំពង់ផែ ឬ កន្លែងបោះយុទ្ធរបស់រដ្ឋម្ចាស់ផ្ទះ ឬ នៅក្នុងដែន សមុទ្រនិងដែនទឹកផ្ទៃក្នុង ឬ ដងទន្លេនៃរដ្ឋម្ចាស់ផ្ទះ ល្អិតណាដែលតំបន់ទឹកទាំងនេះ ស្ថិតនៅក្នុង មណ្ឌលកុងស៊ុល ។

២. នាវាបតី និង សមាជិកក្រុមនាវិកមានសិទ្ធិជួបនិងទាក់ទងជាមួយនិងមន្ត្រីកុងស៊ុល លើនាវា ឬ កន្លែងណាផ្សេងទៀត ដែលស្ថិតក្នុងមណ្ឌលកុងស៊ុលនិងទៅទាក់ទងដល់ប៉ុស្តិ៍កុងស៊ុល ស្របទៅតាមច្បាប់និងច្បាប់បញ្ញត្តិនៃរដ្ឋម្ចាស់ផ្ទះ ជាពិសេសច្បាប់បញ្ញត្តិស្តីពីកំពង់ផែ និង ច្បាប់ និងច្បាប់បញ្ញត្តិស្តីពីការឆ្លងដែន ។

៣. មន្ត្រីកុងស៊ុលអាចទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ និង ស្នើសុំ ការគាំទ្រក្នុងការបំពេញមុខងាររបស់ខ្លួន លើរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងផលយាន នាវា បតី សមាជិកក្រុមនាវិក និង ទំនិញលើនាវា ។

មាត្រា ៤៤

ការផ្តល់កិច្ចឧបត្ថម្ភដល់នាវាបតី និង ក្រុមនាវិក

១. ដរាបណាដែលសកម្មភាពខាងក្រោមនេះ មិនផ្ទុយនឹងច្បាប់និងបទបញ្ញត្តិនៃរដ្ឋ ម្ចាស់ផ្ទះ មន្ត្រីកុងស៊ុលមានសិទ្ធិ :

ក/. ស្រាវជ្រាវអំពីឧប្បត្តិហេតុណាមួយ ដែលកើតឡើងលើនាវា នៃរដ្ឋដាក់កុងស៊ុល, សាកសួរនាវាបតីនិងសមាជិកណាម្នាក់នៃក្រុមនាវិក អំពីឧប្បត្តិហេតុទាំងឡាយនេះ ត្រួតពិនិត្យលិខិត ស្នាមរបស់នាវា ទទួលព័ត៌មានដែលពាក់ព័ន្ធដល់ការធ្វើដំណើរ និង គោលដៅរបស់នាវា ព្រមទាំង ផ្តល់កិច្ចឧបត្ថម្ភ ចំពោះការចូលចតនិងការចេញដំណើរនៃនាវា និង ការសំចតនៅកំពង់ផែ ។

ខ/. ដោះស្រាយវិវាទរវាងអ្នកនាវាបតីនិងសមាជិកក្រុមនាវិក រួមទាំងវិវាទស្តីពីប្រាក់ បៀវត្ស និង កិច្ចសន្យាការងារ ។

12

គ/. ចាត់វិធានការពាក់ព័ន្ធដល់ការជ្រើសរើស ឬ ផ្លាស់ប្តូរនាវាបតីនិងសមាជិកក្រុមនាវិកទាំងអស់ ។

ឃ/. សំរួលការព្យាបាលជំងឺដល់នាវាបតី សមាជិកក្រុមនាវិក ឬ អ្នកដំណើរនៃនាវានិង សំរួលការធ្វើមាតុភូមិនិវត្តន៍ ទៅកាន់រដ្ឋដាក់កុងស៊ុលវិញ ។

ង/. ទទួល, ពាក់តែង, បញ្ជាក់ ឬ ពន្យារពេល រាល់សេចក្តីប្រកាសណាមួយ ឬ រាល់ឯកសារផ្សេងៗ ស្របទៅនឹងច្បាប់បទបញ្ញត្តិនៃរដ្ឋដាក់កុងស៊ុល ស្តីអំពីនាវានៃរដ្ឋដាក់កុងស៊ុល ឬ ទំនិញលើនាវា ។

ច/. ចាត់វិធានការផ្សេងៗទៀត ដូចបានចែងក្នុងច្បាប់និងបទបញ្ញត្តិនៃរដ្ឋដាក់កុងស៊ុល ស្តីអំពីការដឹកជញ្ជូនពាណិជ្ជកម្មតាមនាវា ។

២. មន្ត្រីកុងស៊ុលមានសិទ្ធិបញ្ជាឱ្យនាវាបតី ឬ សមាជិកក្រុមនាវិកណាម្នាក់ចំពោះមុខតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀតនៃរដ្ឋម្ចាស់ផ្ទះ ដើម្បីផ្តល់កិច្ចឧបត្ថម្ភដល់អ្នកទាំងនោះ ស្របទៅនឹងច្បាប់និងបទបញ្ញត្តិនៃរដ្ឋម្ចាស់ផ្ទះ ។

មាត្រា ៤៥

ការការពារនៃប្រយោជន៍ គូទតណ៍មានវិធានការបង្ខំបង្ខំផ្សេងៗលើនាវា

១. ប្រសិនបើតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀតនៃរដ្ឋម្ចាស់ផ្ទះ មានបំណងអនុវត្តវិធានការបង្ខំបង្ខំ ឬ ធ្វើការស៊ើបអង្កេតលើនាវានៃរដ្ឋដាក់កុងស៊ុល ដែលស្ថិតក្នុងដែនទឹកផ្ទៃក្នុង ដែនសមុទ្រ ឬ ដងទន្លេនៃរដ្ឋម្ចាស់ផ្ទះដែលស្ថិតនៅក្នុងមណ្ឌលកុងស៊ុល មន្ត្រីកុងស៊ុលនឹងត្រូវទទួលបានព័ត៌មានជាមុន ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាចមានវត្តមាននៅពេលដែលគេអនុវត្តវិធានការទាំងនោះ ។ ប្រសិនបើមន្ត្រីកុងស៊ុលអវត្តមាន នៅពេលដែលគេចាប់ផ្តើមអនុវត្តវិធានការនោះ អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ ផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរទៅមន្ត្រីកុងស៊ុល ស្តីពីការអនុវត្តវិធានការខាងលើ តាមការស្នើសុំ ។ ក្នុងគ្រប់ករណី ប្រសិនបើភាពបន្ទាន់នៃវិធានការដែលត្រូវចាត់ទៀងនោះ មិនអាចអនុញ្ញាតឱ្យមានការផ្តល់ព័ត៌មានជាមុន ទៅមន្ត្រីកុងស៊ុលបាន អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ នឹងត្រូវផ្តល់ព័ត៌មានទៅមន្ត្រីកុងស៊ុលជាលាយលក្ខណ៍អក្សរ ពីហេតុការណ៍និងវិធានការដែលត្រូវបានចាត់ទៀង ។

២. បញ្ញត្តិទាំងឡាយក្នុងកថាខ័ណ្ឌនៃមាត្រានេះ នឹងអនុវត្តផងដែរ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ កោះហៅនាវាបតី ឬ សមាជិកក្រុមនាវិកនៃនាវាណាមួយនៃ

1/2

ទៅអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ ឱ្យចាត់នូវវិធានការទាំងនោះ ។

៤. បញ្ញត្តិនៃកថាខ័ណ្ឌទី១, ២, ៣ នៃមាត្រានេះ នឹងត្រូវអនុវត្តផងដែរ ចំពោះសំភារៈដែលជាកម្មសិទ្ធិរបស់ពលរដ្ឋនៃរដ្ឋដាក់កុងស៊ុលដែលនៅលើនាវា ទោះនាវានោះជារបស់រដ្ឋដាក់កុងស៊ុល ឬ ជារបស់រដ្ឋផ្សេងទៀត ដែលបានត្រូវរកឃើញនៅតាមឆ្នេរសមុទ្រ ឬ ក្នុងទឹកនៃរដ្ឋម្ចាស់ផ្ទះ ឬ ដែលបាននាំមកទុកនៅកំពង់ផែនៃរដ្ឋម្ចាស់ផ្ទះ ។

៥. អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋម្ចាស់ផ្ទះ នឹងផ្តល់រាល់កិច្ចឧបត្ថម្ភចាំបាច់ដល់មន្ត្រីកុងស៊ុល ក្នុងការចាត់វិធានការទាំងឡាយ ដើម្បីជួយសង្គ្រោះនាវានៃរដ្ឋដាក់កុងស៊ុល ។

មាត្រា ៤៧

ម្ចាស់ផ្ទះនៃសំភារៈដែលនៅលើនាវា

មាត្រា៤៣, ៤៤, ៤៥ និង ៤៦ នៃអនុសញ្ញានេះ នឹងអនុវត្តដោយឥតខុសឆ្គងចំពោះអាកាសចរស៊ីវិលនៃរដ្ឋដាក់កុងស៊ុល លើកលែងតែការអនុវត្តនេះ មិនផ្ទុយនឹងបញ្ញត្តិទាំងឡាយនៃអនុសញ្ញាទ្វេភាគី ឬ ពហុភាគី ដែលភាគីចុះកិច្ចសន្យាបានចុះហត្ថលេខា ឬ បានចូលរួម ។

មាត្រា ៤៨

ពន្ធនិងអាករក្នុងស្ថិត

១. ស្របទៅនឹងច្បាប់និងបទបញ្ញត្តិនៃរដ្ឋដាក់កុងស៊ុល ប៉ុស្តិ៍កុងស៊ុលមានសិទ្ធិហូតពន្ធនិងអាករ លើលិខិតឆ្លាមកុងស៊ុល នៅក្នុងដែនដីនៃរដ្ឋម្ចាស់ផ្ទះ ។

២. ចំនួនទឹកប្រាក់ប្រមូលបានពីការហូតពន្ធនិងអាករ ដូចមានចែងក្នុងកថាខ័ណ្ឌទី១នៃមាត្រានេះ នឹង បង្កាន់ដៃពន្ធនិងអាករនេះ នឹងត្រូវបានរួចផុតពីពន្ធនិងអាករនៅក្នុងរដ្ឋម្ចាស់ផ្ទះ ។

៣. រដ្ឋម្ចាស់ផ្ទះនឹងអនុញ្ញាតឱ្យប៉ុស្តិ៍កុងស៊ុលបញ្ចូលប្រាក់ប្រមូលបានពីពន្ធនិងអាករនោះទៅក្នុងគណនីធនាគារជាតិរបស់ប៉ុស្តិ៍កុងស៊ុល ។

ជំពូក V

អវសានបញ្ញត្តិ

មាត្រា ៤៩

ការបញ្ឈប់មុខងារ នៃសមាជិកប៉ុស្តិ៍ត្រួតពិនិត្យ

មុខងាររបស់សមាជិកនៃប៉ុស្តិ៍ត្រួតពិនិត្យត្រូវបញ្ឈប់ជាអាទិ៍ដោយ :

- ក/. ការជូនដំណឹងពីរដ្ឋបាលក្រុងស៊ុលទៅរដ្ឋម្ចាស់ផ្ទះថា មុខងាររបស់ជននោះត្រូវបានបញ្ឈប់ហើយ ។
- ខ/. ការដកហូតឯកសារទាន ។
- គ/. ការជូនដំណឹងពីរដ្ឋម្ចាស់ផ្ទះទៅរដ្ឋបាលក្រុងស៊ុលថា រដ្ឋម្ចាស់ផ្ទះបានឈប់ទទួលស្គាល់ជននោះ ជាសមាជិកនៃបុគ្គលិកក្រុងស៊ុលហើយ ។

មាត្រា ៥០

ការចាកចេញពីស្ថានីយ៍នៃរដ្ឋម្ចាស់ផ្ទះ

ទោះជាក្នុងករណីមានវិវាទដោយអាវុធក្តី រដ្ឋម្ចាស់ផ្ទះនឹងផ្តល់ជូនសមាជិកនៃប៉ុស្តិ៍ត្រួតពិនិត្យនិងសមាជិកបុគ្គលិកឯកជនផ្សេងៗទៀត ក្រៅពីពេលវេលានៃរដ្ឋម្ចាស់ផ្ទះ និងផ្តល់ជូនសមាជិកក្រុមគ្រួសារដែលរស់នៅជាមួយ ដោយមិនប្រកាន់សញ្ជាតិអ្វីឡើយ នូវពេលវេលាចាំបាច់និងភាពងាយស្រួលទាំងឡាយ ដើម្បីផ្តល់លទ្ធភាពឱ្យជនទាំងនោះ រៀបចំការចេញដំណើរនិងចាកចេញក្នុងកាលដីគួរបំផុត បន្ទាប់ពីបញ្ឈប់មុខងាររបស់សមាជិកទាំងនោះ ។ ជាពិសេសរដ្ឋម្ចាស់ផ្ទះ ក្នុងករណីចាំបាច់ផ្តល់ជូននូវមធ្យោបាយ ដឹកជញ្ជូនចាំបាច់ផ្សេងៗសំរាប់ពួកគេ ព្រមទាំងទ្រព្យសម្បត្តិរបស់គេលើកលែងតែទ្រព្យសម្បត្តិរកបាន ក្នុងរដ្ឋម្ចាស់ផ្ទះ ដែលការនាំចេញត្រូវហាមឃាត់ក្នុងថេរវេលានៃការចេញដំណើរ ។

មាត្រា ៥១

ការការពារទីស្នាក់ និង សារឃ្នានត្រួតពិនិត្យ

និង ផលប្រយោជន៍នៃរដ្ឋបាលក្រុងស៊ុល ក្នុងការស៊ើបអង្កេតស៊ើបអង្កេត

- ១. ក្នុងករណីនៃការផ្តាច់ទំនាក់ទំនងក្នុងស៊ុលរវាងរដ្ឋទាំងពីរ :
- ក/. រដ្ឋម្ចាស់ផ្ទះ ទោះជាក្នុងករណីមានវិវាទដោយអាវុធក្តី នឹងត្រូវគោរពនិងការពារទីស្នាក់ក្នុងស៊ុល ព្រមទាំងទ្រព្យសម្បត្តិរបស់ប៉ុស្តិ៍ត្រួតពិនិត្យនិងសារឃ្នានក្នុងស៊ុល ។

1/2

bl

ខ/. រដ្ឋដាក់កុងស៊ុលអាចប្រគល់ការគ្រប់គ្រងទីស្នាក់កុងស៊ុលរួម ព្រមទាំងទ្រព្យសម្បត្តិ ដែលស្ថិតនៅក្នុងនោះ និង សារធានកុងស៊ុល ទៅរដ្ឋដទៃណាមួយ ដែលរដ្ឋម្ចាស់ផ្ទះអាចទទួល យល់ព្រម ។

គ/. រដ្ឋដាក់កុងស៊ុលអាចប្រគល់ការការពារនូវផលប្រយោជន៍របស់ខ្លួន និង របស់ ពលរដ្ឋខ្លួន ទៅរដ្ឋដទៃណាមួយដែលរដ្ឋម្ចាស់ផ្ទះអាចទទួលយល់ព្រម ។

២. ក្នុងករណីមានការបិទប៉ុស្តិ៍កុងស៊ុលជាបណ្តោះអាសន្ន ឬ ជាស្ថាពរ បញ្ញត្តិ នៃ វាក្យខ័ណ្ឌ(ក) នៃកថាខ័ណ្ឌទី១ នៃមាត្រានេះ នឹងត្រូវយកមកអនុវត្ត ។ លើសពីនោះ :

ក/. ប្រសិនបើរដ្ឋដាក់កុងស៊ុល ថ្មីបើពុំមានតំណាងដោយស្ថានបេសកកម្មការទូត នៅ ក្នុងរដ្ឋម្ចាស់ផ្ទះ មានប៉ុស្តិ៍កុងស៊ុលផ្សេងទៀតក្នុងដែនដីនៃរដ្ឋនោះ ប៉ុស្តិ៍កុងស៊ុលនេះអាចទទួលការគ្រប់ គ្រងទីស្នាក់របស់ប៉ុស្តិ៍កុងស៊ុលដែលត្រូវបានបិទ ព្រមទាំងទ្រព្យសម្បត្តិដែលស្ថិតនៅក្នុងនោះ និង សារធានកុងស៊ុល ដោយមានការយល់ព្រមនៃរដ្ឋម្ចាស់ផ្ទះ លើការបំពេញមុខងារកុងស៊ុល ក្នុង មណ្ឌលនៃប៉ុស្តិ៍កុងស៊ុលនោះ ដោយមានការយល់ព្រមពីរដ្ឋម្ចាស់ផ្ទះ ឬ

ខ/. ប្រសិនបើរដ្ឋដាក់កុងស៊ុលពុំមានស្ថានបេសកកម្មការទូត និងពុំមានប៉ុស្តិ៍កុងស៊ុល ណាផ្សេងទៀតក្នុងរដ្ឋម្ចាស់ផ្ទះ បញ្ញត្តិ នៃវាក្យខ័ណ្ឌ(ខ)និង(គ) នៃកថាខ័ណ្ឌទី១នៃមាត្រានេះ នឹង ត្រូវយកមកអនុវត្ត។

មាត្រា ៥២

**ជំនួយពីការប្រែប្រួលនៃច្បាប់ របស់រដ្ឋម្ចាស់ផ្ទះ
ការគំនិតទៅនឹងពលរដ្ឋរបស់រដ្ឋជាតិក្នុងស្រុក**

រដ្ឋម្ចាស់ផ្ទះត្រូវផ្តល់ដំណឹងទៅប៉ុស្តិ៍កុងស៊ុល ពីការប្រែប្រួលនៅក្នុងច្បាប់និងបទបញ្ញត្តិ របស់ខ្លួន ទាក់ទងនឹងសិទ្ធិនិងផលប្រយោជន៍របស់រដ្ឋដាក់កុងស៊ុល និង ពលរដ្ឋរបស់រដ្ឋដាក់កុងស៊ុល ទាំងរូបវន្តបុគ្គលនិងនីតិបុគ្គល ។

មាត្រា ៥៣

ការផ្តល់សច្ចាប័ន ការចូលជាធរមាន និង ការលុបចោលនូវអនុសញ្ញានេះ


- ១. អនុសញ្ញានេះនឹងត្រូវដាក់សុំសច្ចាប័ន និងចូលជាធរមានក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ ពីថ្ងៃដែលភាគីចុះកិច្ចសន្យាទាំងពីរ បានផ្លាស់ប្តូរសំភារៈសច្ចាប័នទៅវិញទៅមក ។
- ២. អនុសញ្ញានេះអាចធ្វើវិសោធនកម្មបាន ។ វិសោធនកម្មបែបនេះនឹងត្រូវបានចរចា


12

តាមផ្លូវទូក និង ត្រូវទូលជាធរមានក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ពីថ្ងៃ ដែលភាគីចុះកិច្ចសន្យាបាន ផ្លាស់ប្តូរសំភារៈសច្ចាប័ន ស្តីពីការធ្វើវិសោធនកម្មនេះ ។

៣. អនុសញ្ញានេះត្រូវបានព្រមព្រៀងឡើងសំរាប់រយៈពេលមួយមិនកំណត់ និង ត្រូវ ស្ថិតនៅជាធរមានរហូតដុតរយៈពេល៦ខែ ចាប់ពីថ្ងៃដែលភាគីចុះកិច្ចសន្យាណាមួយ ប្រកាសជាលាយ ស័ក្តអក្សរទៅភាគីម្ខាងទៀត អំពីបំណងបញ្ចប់នូវសុពលភាព នៃអនុសញ្ញារបស់ខ្លួននេះ ។

ធ្វើជាពីរច្បាប់នៅ ភ្នំពេញ . . . ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ១៩៩៧ ជាភាសាខ្មែរ វៀតណាម និង អង់គ្លេស ។ អត្ថបទជាភាសាខ្មែរ និង វៀតណាម មានតំលៃស្មើ គ្នា ។ ក្នុងករណីមានការបកស្រាយផ្ទុយគ្នា អត្ថបទជាភាសាអង់គ្លេស ត្រូវប្រើជាអត្ថបទគោល ។

តំណាងកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា

នរោត្តម សីហនុ

តំណាងកម្ពុជា
សាធារណរដ្ឋសង្គមនិយមវៀតណាម

ឡាវ ហ័ញ់ តិម

1/2

2/2

CONSULAR CONVENTION
between
THE KINGDOM OF CAMBODIA
and
THE SOCIALIST REPUBLIC OF VIETNAM

The Kingdom of Cambodia and the Socialist Republic of Vietnam,
hereinafter referred to as the Contracting Parties,

Desiring to develop and further strengthen the friendly and traditional
relations between the two countries,

Wishing to regulate and further develop the consular relations as well as
create favourable conditions for the protection of legitimate rights and interests of
citizens of one Contracting Party residing in the other's territory in conformity
with international law and customs,

Have decided to conclude this Consular Convention and for this purpose
have agreed upon the following:

PART I

DEFINITIONS

Article I

Definitions

For the purpose of the present Convention, the terms mentioned hereinafter
shall have the following meanings:

1. "Consular post" means any consulate-general, consulate, vice consulate
and consular agency;
2. "Consular district" means the area assigned to a consular post for the
exercise of consular functions;

1.3

26

3. "Head of a consular post" means the person appointed to act in that capacity;
4. "Consular officer" means any person, including the head of a consular post, who has been charged with the performance of consular functions in that capacity;
5. "Consular employee" means any person employed in the technical or administrative service of a consular post;
6. "Member of the service staff" means any person employed in the domestic service of a consular post;
7. "Members of the consular post" means consular officers, consular employees and members of the service staff;
8. "Members of the consular staff" means consular officers, other than the head of the consular post, consular employees and members of the service staff;
9. "Member of the private staff" means a person who is employed exclusively in the private service of a member of the consular post;
10. "Consular premises" means the buildings or parts of buildings and the land ancillary thereto, irrespective of ownership, used exclusively for the purpose of the consular post;
11. "Consular archives" includes all the papers, documents, correspondence, books, films, tapes, technical means for information gathering and accumulation, registers of the consular post, together with the ciphers and codes, the card indexes and any articles of furniture used for their protection or safekeeping;
12. "Official correspondence" means all the correspondence relating to a consular post and its functions;
13. "Member of the family" of a consular officer or a consular employee means his wife or her husband and children under the age of 18, provided that they form a part of his or her household;

Li

14. " Vessel " means any civil ship of navigation, sailing under the flag of the sending State in accordance with the latter's law, but does not include any warship;

15. "Aircraft" means any civil aircraft duly registered in the sending State which has the right of using the registration marks of that State, but does not include any military aircraft.

PART II

GENERAL PROVISIONS REGARDING CONSULAR RELATIONS

Article 2

Establishment of a consular post

1. A consular post may be established in the territory of the receiving State only with that State's consent.

2. The seat of the consular post, its classification and the consular district as well as the number of members of the consular staff shall be determined by the sending State and are subject to the approval of the receiving State.

3. Any subsequent change as regards the seat of the consular post, its classification, its consular district may be made by the sending State only with the consent of the receiving State.

4. The consent of the receiving State shall also be required if a consulate - general or a consulate desires to open a vice - consulate or a consular agency in a locality other than that in which it is itself established.

5. The prior express consent of the receiving State shall also be required for the opening of an office forming part of the existing consular post elsewhere than at the seat thereof.

Article 3

Appointment and admission of the head of a consular post

76

1. Prior to the appointment of the head of a consular post by the sending State, the consent of the receiving State concerning the proposed person shall be obtained through the diplomatic or other appropriate channels.

2. The receiving State which refuses its consent to the appointment of a person as the head of a consular post is not obliged to give the sending State reasons for such refusal.

3. The sending State shall transmit to the receiving State through the diplomatic or other appropriate channels the document in the form of Consular Commission or similar instrument for the appointment of the head of the consular post. This document shall certify his capacity and show his or her full name, his or her rank, the consular district and the seat of the consular post.

4. Upon receipt of the Consular Commission or similar instrument for the appointment of the head of the consular post, the receiving State shall issue to him or her an authorization termed an Exequatur, or other form of authorization.

5. Subject to the provision of the paragraph 6 of this Article and Article 4 of the present Convention, the head of a consular post may enter upon the exercise of his or her functions only after he or she has received an Exequatur or other authorization;

6. Pending the delivery of an Exequatur or other authorization, the receiving State, at the request of the sending state, may admit the head of a consular post to exercise his or her functions on a provisional basis. In that case the provisions of the present Convention shall apply.

7. As soon as the head of a consular post is admitted even provisionally to the exercise of his or her functions, the receiving State shall immediately notify the competent authorities of the consular district. It shall also ensure that the necessary measures are taken to enable the head of a consular post to carry out the duties of his or her office and to have the benefit of the provisions of this Convention.

Article 4

Temporary exercise of the functions of the head of a consular post

1. 21

26

1. If the head of a consular post is unable to perform his/her functions or if the position of the head of the consular post is vacant, an acting head of post may act provisionally as head of the consular post.

2. The full name of the acting head of the consular post shall be notified to the Ministry of Foreign Affairs of the receiving State either by the diplomatic mission in the receiving State or, in default of that diplomatic mission in the receiving State, by the head of the consular post or, if he is unable to do so, by any other competent authorities of the sending State. As a general rule, this notification shall be given in advance. The receiving State may make the admission as acting head of the consular post of a person who is neither a diplomatic agent nor a consular officer of the sending State in the receiving State conditional on its consent.

3. The competent authorities of the receiving State shall grant assistance and protection to the acting head of the consular post. While he is in charge of the consular post, the provisions of the present Convention shall fully apply to the acting head of the post on the same basic as to the head of the consular post concerned. The receiving State shall not, however, be obliged to grant to an acting head of consular post any facility, privilege or immunity which the head of the consular post enjoys only subject to conditions not fulfilled by the acting head of the consular post.

4. When, in the circumstances referred to in paragraph 1 of this Article, a member of the diplomatic staff of the diplomatic mission of the sending State in the receiving State is appointed by the sending State as an acting head of the consular post, he or she shall, if the receiving State does not object thereto, continue to enjoy diplomatic privileges and immunities.

Article 5

Appointment of members of the consular staff

1. Subject to the provisions of Articles 2, 6 and 7 of the present Convention, the sending State may freely appoint the members of the consular staff.

2. The full name, category and class of each consular officer, other than the head of a consular post, shall be notified by the sending State to the receiving

26

State in sufficient time for the receiving State, if the latter so wishes, to exercise its rights under paragraph 3 of Article 7.

3. The competent authorities of the receiving State shall issue free of charge to all members of the consular post, members of their families and members of their private staff, documents confirming their identity and positions on the condition that they are not nationals or permanent residents of the receiving State.

Article 6

Nationality of consular officers

1. Consular officers should, in principle, have the nationality of the sending State.

2. Consular officer may be appointed from among persons having the nationality of or permanent residence in the receiving State only with the express consent of that State which may be withdrawn at any time.

3. The receiving State shall reserve itself rights under paragraph 2 of this Article concerning a national of a third State who are not also a national of the sending State.

Article 7

Persons declared "non grata" or unacceptable

1. The receiving State may at any time notify the sending State that a consular officer is *persona non grata* or that any other member of the consular staff is not acceptable. In that event, the sending State shall, as the case may be, either recall the person concerned or terminate his or her functions with the consular post.

2. If the sending State refuses or fails within a reasonable time to carry out its obligations under paragraph 1 of this Article, the receiving State may, as the case may be, either withdraw the Exequatur or other authorization from the person concerned or cease to consider him or her as a member of the consular staff.

1/3

20

3. A person appointed as a member of the consular post may be declared unacceptable before arriving in the territory of the receiving State or, if already in the receiving State, before entering on his or her duties with the consular post. In any such case, the sending State shall withdraw his or her appointment.

4. In the cases mentioned in paragraphs 1 and 3 of this Article, the receiving State is not obliged to give to the sending State reasons for its decisions.

Article 8

Notification to the receiving State
of appointments, arrivals and departures

1. The Ministry for Foreign Affairs of the receiving State or the authority designated by that Ministry shall be notified of:

a) the appointment of members of a consular post, their arrival after appointment to the consular post, their final departure or the termination of their functions and any other changes affecting their status that may occur in the course of their service with the consular post;

b) the arrival and final departure of a person belonging to the family of a member of a consular post and, where appropriate, the fact that a person becomes or ceases to be such a member of the family;

c) the arrival and final departure of a member of the private staff and, where appropriate, the termination of his service as such; and

d) the engagement and discharge of persons residing in the receiving State as members of a consular post or as members of the private staff entitled to privileges and immunities.

2. When possible, prior notification of arrival and final departure shall be given.

Article 9

Acquisition of consular premises and residences

1. The sending State shall be entitled, on its own or through any natural person or body corporate authorized by it, in accordance with the laws and

162

regulations of the receiving State and with the permission of that State, to acquire ownership, lease, rent, or any other form of tenure:

a) consular premises, a residence for the head of the consular post, and a residence for each consular officer and each consular employee who is not a national of or a permanent resident in the receiving State:

b) land and any such premises and residences constructed thereon.

2. Under the conditions referred to in paragraph 1, the sending State may also improve such premises, residences or land.

3. The receiving State shall render all appropriate assistance and support to the sending State in carrying out the rights specified in paragraphs 1 and 2 of this Article.

4. The sending State shall comply with the laws and regulations of the receiving State relating to siting and design of buildings, and the laws and regulations relating to town planning and zoning.

5. The rentals and other charges for premises and residences referred to in paragraphs 1 and 2 of this Article shall be at a similar level to the rentals and other charges generally applying in respect of similar premises which are not used as diplomatic or consular premises.

Article 10

Honorary consular officers

Both Contracting Parties consent to the appointment of an honorary consular officer. They shall consult each other about the establishment of arrangements, based on the provisions of this Convention.

PART III

FACILITIES, PRIVILEGES AND IMMUNITIES

Article 11

Protection of and facilities for consular posts and members of consular posts

26

1. The receiving State shall accord full facilities for the performance of the functions of the consular post.

2. The receiving State shall treat consular officers with due respect and shall take all appropriate measures to prevent any attack on their person, freedom or dignity or on other members of the consular post and members of the family of any aforementioned person.

Article 12

Use of national flag and coat-of-arms

1. The sending State shall have the right to the use of its national flag and coat-of-arms in the receiving States in conformity with the provisions of this Article

2. The national flag of the sending State may be flown and its coat-of-arms displayed together with an appropriate inscription in the languages of the sending and receiving States on the building occupied by the consular post and at the entrance door thereof, in the residence of the head of the consular post as well as on the means of transport used by him or her for official purposes.

3. In exercising the right provided by this Article, the sending State shall observe the laws, regulations and usages of the receiving State.

Article 13

Inviolability of the consular premises

1. The consular premises shall be inviolable to the extent provided in this Article.

2. The authorities of the receiving State shall not enter that part of the consular premises which is used exclusively for the purpose of the work of the consular post, except with the consent of the head of the consular post of the sending State, or of his/her designee or of the head of the diplomatic mission of the sending State. The consent of the head of the consular post may, however, be assumed in case of fire or other disaster requiring prompt protective action.

12/11

26

3. Subject to the provisions of paragraph 2 of this Article, the receiving State is under a special duty to take all appropriate measures to protect the consular premises against any intrusion or damage and to prevent any disturbance of the peace of the consular post or impairment of its dignity.

4. The consular premises, their furnishings, the property of the consular post and its means of transport shall be immune from any form of the requisition for purposes of national defence or public utility. If expropriation is necessary for such purposes, all possible steps shall be taken to avoid impeding the performance of consular functions, and prompt, adequate and effective compensation shall be paid to the sending State.

Article 14

Exemption from taxation of consular premises

1. The consular premises and the residence of the career head of the consular post of which the sending State or any person acting on its behalf is the owner or the lessee, shall be exempt from all taxes and dues, either national, regional or municipal, other than such as represent payment for the specific services rendered.

2. The exemption from taxation referred to in paragraph 1 of this Article shall not apply to such taxes and dues if under the laws and regulations of the receiving State, they are payable by the person who contracted with the sending State or with the person acting on behalf of such State.

Article 15

Inviolability of consular archives and documents

The consular archives and documents shall be inviolable at all times and wherever they may be.

Article 16

Freedom of movement

Subject to its laws and regulations concerning zones entry into which is prohibited or restricted for reasons of national security or public order and safety, the receiving State shall ensure freedom of movement and travel in its territory to

all members of the consular post. In any circumstance, however, the receiving State shall provide facilities for consular officers to perform their duties.

Article 17

Freedom of communication

1. The receiving State shall permit and protect freedom of communication on the part of the consular post for all official purposes.

In communicating with the Government, the diplomatic missions and other consular posts of the sending State, wherever situated, the consular post may employ all appropriate means, including diplomatic or consular couriers, diplomatic or consular bags, messages in code or cipher. However, the consular post may install and use a wireless-transmitter only with the consent of the receiving State.

2. The official correspondence of the consular post is inviolable.

3. The consular bag shall be neither opened nor detained. Nevertheless, if the competent authorities of the receiving State have serious reason to believe that the consular bag contains something other than the correspondence, documents or articles referred to in paragraph 4 of this Article, they may request that the consular bag be opened in their presence by an authorized representative of the sending State. If this request is refused by the authorised representative of the Sending State, the consular bag shall be returned to its place of origin.

4. The packages constituting the consular bag shall bear visible external marks of their character and may contain only official correspondence and documents or articles intended exclusively for official use.

5. The consular courier shall be provided with an official document indicating his or her status and the number of packages constituting the consular bag. Except with the consent of the receiving State, he or she may be neither a national of the receiving State nor a permanent resident in the receiving State. In the performance of his or her functions, the consular courier shall be protected by the receiving State. He or she shall enjoy personal inviolability and shall not be liable to any form of arrest, detention or any other form of limitation of his or her personal freedom.

6. The sending State, its diplomatic missions and its consular posts may designate consular couriers ad hoc. In such cases the provisions of paragraph 5 of

៧៤

this Article shall also apply except that the immunities therein mentioned shall cease to apply when such a courier has delivered to the consignee the consular bag in his or her charge.

7. A consular bag may be entrusted to the captain of a vessel or of a commercial aircraft which is due to arrive in an authorized port of entry. He or she shall be provided with an official document indicating the number of packages constituting the consular bag, but he or she shall not be considered to be a consular courier. By arrangement with the competent local authorities, the consular post shall send one of its members to take possession of the bag directly and freely from the captain of the vessel or of the aircraft or to deliver the bag in the same way.

Article 18

Personal inviolability of consular officers and notification of proceedings against members of the consular staff

1. Consular officers shall not be liable to arrest or detention, except in the case of a grave crime and pursuant to a decision by the competent judicial authority.

2. Except in the case specified in paragraph 1 of this Article, consular officers shall not be committed to prison or liable to any other form of restriction on their personal freedom, save in execution of a judicial decision of final effect.

3. If criminal proceedings are instituted against a consular officer, he or she must appear before the competent authorities. However, the proceedings shall be conducted with the respect due to him or her by reason of his or her official position and, except in the case specified in paragraph 1 of this Article, in a manner which will hamper the exercise of consular functions as little as possible. When in the circumstances mentioned in paragraph 1 of this Article, it has become necessary to detain a consular officer, the proceedings against him or her shall be instituted with the minimum of delay.

4. In the case of the arrest or detention of a member of the consular staff, or of criminal proceedings being instituted against that person, the receiving State shall promptly notify the head of the consular post. Should the latter be himself the object of any such measure, the receiving State shall notify the sending State through the diplomatic channel.

Article 19

1.7

26

Immunity from jurisdiction

1. Consular officers and consular employees shall not be amenable to the jurisdiction of the judicial or administrative authorities of the receiving State in respect to acts performed in the exercise of consular functions.

2. The provisions of paragraph 1 of this Article shall not, however, apply to a civil action either:

a) arising out of a contract concluded by a consular officer or a consular employee in which he did not contract expressly or impliedly as an agent on behalf of the sending State; or

b) by a third party for damage arising from an accident in the receiving State caused by a vehicle, vessel or aircraft.

Article 20

Liability to give evidence

1. Members of a consular post may be called upon to attend as witnesses in the course of judicial or administrative proceedings. A consular employee or a member of the service staff shall not, except in the cases mentioned in paragraph 3 of this Article, decline to give evidence. If a consular officer should decline to do so, no coercive measure or penalty may be applied to him or her.

2. The authority requiring the evidence of a consular officer shall avoid interference with the performance of his or her functions. It may, when possible, take such evidence in his or her residence or at the consular post or accept a statement from him or her in writing.

3. Members of a consular post are under no obligation to give evidence concerning matters connected with the exercise of their functions or to produce official correspondence and document relating thereto. They are also entitled to decline to give evidence as expert witnesses with regard to the laws and regulations of the sending State.

Article 21

Waiver of privileges and immunities

12

KL

1. The sending State may waive, with regard to a member of the consular post, any of the privileges and immunities provided for in Articles 18, 19, 20 of the present Convention.

2. The waiver shall in all cases be explicit, except as provided in paragraph 3 of this Article, and shall be notified in writing to the receiving State.

3. If a consular officer or consular employee initiates proceedings in a matter where he or she might enjoy immunity from jurisdiction under Article 19 of the present Convention, he or she shall not claim immunity of jurisdiction against any counter-claim directly connected with the principal claim.

4. The waiver of immunity from jurisdiction in respect of civil or administrative proceedings shall not be deemed to imply the waiver of immunity from the measures of execution resulting from the judicial decision; in respect of such measures, a separate waiver shall be necessary.

Article 22

Exemption from registration of aliens and residence permits

1. Consular officers, consular employees and members of their families shall be exempt from all obligations under the laws and regulations of the receiving State in regard to the registration of aliens and residence permits.

2. The provisions of paragraph 1 of this Article shall not, however, apply to any consular employee who is not a permanent employee of the sending State or who carries on any private gainful occupation in the receiving State or to any member of the family of any such employee.

Article 23

Exemption from work permits

1. Members of the consular post shall, with respect to services rendered for the sending State, be exempt from any obligations in regard to work permits imposed by the laws and regulations of the receiving State concerning the employment of foreign labour.

2. Members of the private staff of consular officers and of consular employees shall, if they do not carry on any other gainful occupation in the

16

receiving State, be exempt from the obligations referred ~~in~~ paragraph 1 of this Article.

Article 24

Social security exemption

1. Subject to the provisions of paragraph 3 of this Article, members of the consular post, with respect to services rendered by them to the sending State and members of their families, shall be exempt from social security provisions which may be in force in the receiving State.

2. The exemption provided for in paragraph 1 of this Article shall also apply to members of the private staff who are in the sole employ of members of the consular post, on condition:

a) that they are not nationals of or permanently resident in the receiving State; and

b) that they are covered by the social security provisions which are in force in the sending State or a third State.

3. Members of the consular post who employ persons to whom exemption provided for in paragraph 2 of this Article does not apply shall observe the obligations which the social security provisions of the receiving State impose upon employers.

4. The exemption provided for in paragraphs 1 and 2 of this Article shall not preclude voluntary participation in the social security system of the receiving State, provided that such participation is permitted by that State.

Article 25

Exemption from taxation

1. Consular officers and consular employees and members of their families shall be exempt from all dues and taxes, personal or real, national, regional or municipal, except:

a) indirect taxes of a kind which are normally incorporated in the price of goods or services;

2/12

26

b) dues or taxes on private immovable property situated in the territory of the receiving State, subject to the provisions of Article 14;

c) taxes or other similar charges of any kind levied on estates, succession, inheritance or transfer in the receiving State, subject to the provisions of paragraph 2 of Article 27;

d) dues and taxes on private income, including capital gains, having its sources in the receiving State and capital taxes relating to investments made in commercial or financial undertakings in the receiving State;

e) charges levied for specific services rendered; and

f) registration, court or record fees, mortgage dues and stamp duties, subject to the provisions of Article 14.

2. Members of the service staff shall be exempt from dues and taxes on the wages which they receive for their services.

3. Members of the consular post who employ persons whose salaries or wages are not exempt from income tax in the receiving State shall observe the obligations which the laws and regulations of that State impose upon employers concerning the levying of income tax.

Article 26

Exemptions from customs duties and inspection

1. In accordance with such laws and regulations as it may adopt, the receiving State shall permit entry and export of and grant exemption from all customs duties, taxes and related charges, other than charges for storage, cartage and similar services, on:

a) articles for the official use of the consular post;

b) articles for the personal use of a consular officer or member of his or her family, including articles intended for his or her first establishment. The articles intended for consumption shall not exceed the quantities necessary for direct utilization by the persons concerned.

1.3

2.2

2. Consular employees shall enjoy the privileges and exemptions provided for, in paragraph 1 of this Article in respect of articles imported at the time of first installation.

3. Personal baggage accompanying consular officers and members of their families shall be exempt from customs inspection. It may be inspected only if there is serious reason to believe that it contains articles other than those referred to in sub-paragraph (b), paragraph 1 of this Article, or articles the import or export of which is prohibited by the laws and regulations of the receiving State or which are subject to its quarantine laws and regulations. The inspection shall take place in the presence of the consular officer or member of his or her family concerned.

Article 27

Estate of a member of the consular post
or of a member of his or her family.

In the event of the death of a member of the consular post or of a member of his or her family, the receiving State:

1. Shall permit the export of the movable property of the deceased with the exception of any such property acquired in the receiving State the export of which was prohibited at the time of his or her death. In such a case the property the export of which is prohibited should be transferred to the consular post of the sending State;

2. Shall not levy national, regional or municipal estate, succession or inheritance duties, and duties on transfers on movable property the presence of which in the receiving State was due solely to the presence in that State of the deceased person as a member of the consular post, or as a member of the family of a member of the consular post.

Article 28

Exemption from personal services and contributions

The receiving State shall exempt members of the consular post and members of their families from all personal services and all public service of any kind whatsoever, as well as from the military obligations, such as those connected with military requisitioning, military contributions and billeting.

១/៥

៧៤

Article 29

Beginning and end of consular privileges and immunities

Every member of a consular post shall enjoy the privileges and immunities provided for in the present Convention from the moment he or she enters the territory of the receiving State on the proceeding to take up his or her post or, if already in its territory, from the moment when he or she enters on his or her duties with the consular post.

2. Members of the family of a member of the consular post and members of his or her private staff shall receive the privileges and immunities provided in the present Convention from the date they enjoy privileges and immunities in accordance with paragraph 1 of this Article or from the date of their entry into the receiving State or from the date of their becoming a member of such family or private staff, whichever is the latest.

3. When the functions of a member of the consular post have come to an end, his or her privileges and immunities and those of a member of his or her family or a member of his or her private staff shall normally cease at the moment when the person concerned leaves the receiving State or on the expiry of a reasonable period in which to do so, whichever is the sooner, but shall subsist until that time, even in the case of armed conflict. In the case of persons referred to in paragraph 2 of this Article, their privileges and immunities shall come to an end when they cease to belong to the household or to be in the service of a member of the consular post provided, however, that if such persons intend leaving the receiving State within a reasonable period thereafter, their privileges and immunities shall subsist until the time of their departure.

4. However with respect to acts performed by a consular officer or a consular employee in the exercise of his or her functions, immunity from jurisdiction shall continue to subsist without limitation of time.

5. In the event of the death of a member of the consular post, the members of his or her family shall continue to enjoy the privileges and immunities accorded to them until they leave the receiving State or until the expiry of a reasonable period enabling them to do so, whichever is the sooner.

Article 30

Respect for the laws and regulations of the receiving State

4/3

26

1. Without prejudice to the immunities and privileges accorded to them, all the persons to whom immunities and privileges are so accorded shall be under an obligation to respect the laws and regulations of the receiving State. They also have a duty not to interfere in the internal affairs of that State.

2. The consular premises shall not be used in any manner inconsistent with the exercise of consular functions.

3. The provisions of paragraph 2 of this Article shall not exclude the possibility of offices of other institutions or agencies being installed in part of the building in which the consular premises are situated provided that the premises assigned to them are separate from those used by the consular post. In that event, the said offices shall not, for the purpose of the present Convention, be considered to form part of the consular premises.

Article 31

Insurance against third party risks

Members of the consular post shall comply with any requirement imposed by the laws and regulations of the receiving State in respect of insurance against third party risks arising from the use of vehicle, vessel or aircraft.

Article 32

Special provisions concerning private gainful occupation

1. Career consular officers shall not carry on for personal profit any professional or commercial activity in the receiving State.

2. Privileges and immunities provided for in this Part shall not be accorded:

a) to consular employees or to members of the service staff, who carry on any private gainful occupation in the receiving State;

b) to members of the family of a person referred to in sub-paragraph (a) of this paragraph or to members of his private staff; and

c) to members of the family of a member of a consular post, who themselves carry on any private gainful occupation in the receiving State.

13

26

Article 33

Nationals or permanent residents of the receiving State

1. Except in so far as additional facilities, privileges and immunities may be granted by the receiving State, consular officers who are nationals of or permanent residents in that State shall enjoy only immunity from jurisdiction and personal inviolability in respect of official acts performed in the exercise of their functions, and privilege provided in paragraph 3 of Article 20. So far as these consular officers are concerned, the receiving State shall be bound by the obligation laid down in Article 18.

2. Other members of the consular post who are nationals of or permanent residents in the receiving State and members of their families, as well as members of the families of the consular officers referred to in paragraph 1 of this Article, shall enjoy facilities, privileges and immunities only in so far as these are granted to them by the receiving State. Those members of the families of the members of the consular post and those members of the private staff who are themselves nationals of or permanent residents in the receiving State shall likewise enjoy facilities, privileges and immunities only in so far as these are granted to them by the receiving State. The receiving State shall, however, exercise its jurisdiction over those persons in such a way as not to hinder unduly the performance of the functions of the consular post.

PART IV

CONSULAR FUNCTIONS

Article 34

Exercise of consular functions by a diplomatic mission

1. Consular functions are exercised by consular posts. They are also exercised by diplomatic mission in accordance with the provisions of the present Convention.

2. The provisions of this Convention apply also, so far as the context permits, to the exercise of consular functions by a diplomatic mission.

3. The names of the members of a diplomatic mission charged with the exercise of consular functions of the mission shall be notified to the Ministry for

1.7

26

Foreign Affairs of the receiving State or to the authority designated by that Ministry.

4. In the exercise of consular functions a diplomatic mission may address:

a) the local competent authorities of the consular district;

b) the central competent authorities of the receiving State, if and to the extent, this is allowed by the laws, regulations and usages of the receiving State or by relevant international agreements.

5. The privileges and immunities of the members of a diplomatic mission referred to in paragraph 3 of this Article shall continue to be governed by the rules of international law concerning diplomatic relations

Article 35

Exercise of consular functions within and outside the consular district, in a third state, or on behalf of a third state.
Communication with the authorities of the receiving State

1. In accordance with the laws and regulations of the receiving State, consular officers are entitled to exercise within the consular district the consular functions mentioned in the present Convention.

2. A consular officer may, in special circumstances, with the consent of the receiving State, exercise his functions outside his or her consular district.

3. After notifying the states concerned, the sending State may entrust a consular post established in the receiving State with the exercise of consular functions in a third State, unless there is express objection by the State concerned.

4. Upon appropriate notification to the receiving State, a consular post of the sending State may, unless the receiving State objects, exercise consular functions in the receiving State on behalf of a third State.

5. In the exercise of their functions, consular officers may address:

a) the local competent authorities of the consular district;

76

b) the central competent authorities of the receiving State if and to the extent this is allowed by the laws, regulations and usages of the receiving State or by relevant international agreements.

Article 36

Consular functions in general.

Consular functions consist in:

1. Protecting in the receiving State the legitimate rights and interests of the sending State and its nationals - both individuals and bodies corporate, within the limits permitted by international law;
2. Furthering the development of commercial, economic, cultural and scientific relations between the sending State and the receiving State as well as promoting friendly relations between them in accordance with the provisions of the present Convention;
3. Ascertaining by all lawful means conditions and developments in the commercial, economic, cultural and scientific life of the receiving State, reporting thereon to the Government of the sending State and giving information to persons interested,
4. In accordance with the laws and regulations of the sending State issuing, extending, amending, supplementing, revoking or withholding passports and other travel documents to nationals of the sending State, and issuing, extending or revoking visas or appropriate documents to persons wishing to travel to the sending State;
5. Helping and assisting bodies corporate and nationals, of the sending State;
6. Exercising consular legalization, acting as notary and civil registrar and in capacities of a similar kind to nationals of the sending State, performing certain functions of an administrative nature, provided that there is nothing contrary thereto in the laws and regulations of the receiving State;

1.

66.

7. In accordance with the laws and regulations of the sending State performing functions related to nationality and civil registration of the sending State;

8. Safeguarding the interests of bodies corporate and nationals of the sending State in cases of succession *mortis causa* in the territory of the receiving State in accordance with the laws and regulations of the receiving State.

9. Safeguarding, within the limits imposed by the laws and regulations of the receiving State, the interests of minors and other persons lacking full capacity who are nationals of the sending State, particularly where any guardianship or trusteeship is required with respect to such persons;

10. Subject to the practices and procedures in force in the receiving State, representing or arranging appropriate representation for nationals of the sending State before the tribunals and other authorities of the receiving State, for the purpose of obtaining, in accordance with the laws and regulations of the receiving State, provisional measures for the preservation of the rights and interests of these nationals, where, because of absence or any other reason, such nationals are unable at the proper time to assume the defence of their rights and interests;

11. Transmitting judicial and extra-judicial documents or executing rogatory or commissions to take evidence for the courts of the sending State in accordance with international agreements in force or, in the absence of such international agreements in any other manner compatible with the laws and regulations of the receiving State.

12. Exercising rights of supervision and inspection provided for in the laws and regulations of the sending State in respect of vessels flowing the flag of the sending State, and or aircraft registered in that State, and in respect of their crew;

13. Extending assistance to vessels and aircraft mentioned in paragraph 12 of this Article and to their crews taking statements regarding the voyage of a vessel, examining and stamping the ship's papers, and without prejudice to the powers of the authorities of the receiving State conducting investigations into any incidents which occurred during the voyage, and settling disputes of any kind between the master, the officers and the seamen in so far as this may be authorized by the laws and regulations of the sending State.

14. Performing any other functions entrusted to the consular post by the sending State which are not prohibited by the laws and regulations of the

2.1

2.1

receiving State or to which no objection is taken by the receiving State or which are referred to in the international agreements in force between the sending State and the receiving State.

Article 37

Communication and contact with nationals of the sending State

A consular officer shall be free to communicate and contact with any national of the sending State. Nationals of the sending State shall have the same freedom with respect to communication with and access to consular officers of the sending State.

Article 38

Consular functions in respect of detention and trial.

1. If a national of the sending State who is detained within the consular district so requests, the competent authorities of the receiving State shall without delay inform the consular post of the sending State.

2. Any communication addressed to the consular post by the detained national of the sending State shall be forwarded by the authorities of the receiving State without delay to the consular post.

3. A consular officer shall have the right to visit and communicate with the detained national of the sending State and to arrange for his or her legal representation.

4. Consular officers shall refrain from taking action on behalf of a detained national of the sending State if the national concerned expressly opposes such action.

5. A detained national shall be entitled to receive and to send letters and other correspondence and to receive parcels containing articles for personal use within the limits imposed by the laws and regulations of the receiving State.

6. In the case of a trial of or other proceedings against a national of the sending State in the receiving State, the competent authorities of the receiving State, at the request of that person, shall inform a consular officer of the sending State of the charges against such a person and of the time date and place set for

17

26.

the trial or other proceedings. A consular officer shall be entitled to attend the trial or other proceedings against such a person.

7. The competent authorities of the receiving State shall inform nationals of the sending State detained or subject to trial or other proceedings of the provisions of this Article.

8. Provisions of this Article and Article 37 are also applied to a national of the sending State who is detained, arrested, or subjected to any other form of limitation of his personal freedom, including such a person, who is serving a prison sentence in the receiving state.

9. The rights contained in this Article shall be exercised in accordance with the laws and regulations of the receiving State subject to the proviso, however, that the said laws and regulations must enable full effect to be given to the purposes for which the rights accorded under this Article intended

Article 39

Functions related to inheritance

1. In the case of the death of a national of the sending State the competent authorities of the receiving State, when the relevant information is available to them, shall inform, without delay, the consular post in whose district the death occurred, and shall supply without charge a Certificate of Death or a copy of any other document relating to the death.

2. When the relevant information is available to the competent authorities of the receiving State, in the case of the death of a national of the sending State, they shall inform in timely manner the consular officer of the sending State of:

a) the initiation of the administration of an estate resulting from the death of a national of the sending State who has not appointed a person in the receiving State to administer or to conserve the estate or represent the deceased there; or

b) The initiation of an estate proceedings of a person, irrespective of the nationality, who has left in the receiving State an estate in which a national of the sending State who is not a permanent resident of the receiving State and who has no representative there may have an interest under a will or otherwise in accordance with the laws and regulations of the receiving State.

66

3. In relation to the estate matters specified in paragraph 2 of this Article and in conformity of the laws and regulations of the receiving State a consular officer shall be entitled:

a) to request the competent authorities of the receiving State to take necessary measures for the safeguarding, preservation and administration of the estate;

b) to be present during, or otherwise to participate in the taking of the measures referred to in sub-paragraph (a) of paragraph 3 of this Article; and

c) to arrange for the representation of a national of the sending State, having a legitimate interest in the estate, who is neither present nor represented in the receiving State.

4. If a national of the sending State, who is not resident in the receiving State, dies during a temporary stay in or passing through the receiving State, the consular officer may, with an appropriate arrangement with the local competent authorities, for the purpose of safeguarding and preserving the money and assets of the deceased take immediate custody thereof. The consular officer shall, in conformity with the laws and regulations of the sending and the receiving States in respect of succession, be entitled to receive and preserve those objects which the deceased national had with him for personal use.

5. The sending and receiving States shall facilitate the transfer of inheritances:

a) by approving the export and import of articles forming part of the estate where the export and import of such articles is not expressly prohibited by the laws and regulations of States whose approval of the import or export is required;

b) by allowing the realization of any part of the estate which is prohibited to export under the provisions of sub paragraph (a) of the paragraph 5 of this Article; and

c) by allowing the net proceeds of such realization after the deduction of fees, taxes and duties to be transferred to the beneficiary in his or her State of residence, in convertible currency. Such transfer of currency shall be conducted in conformity with the laws and regulations of State where the estate occurred.

Article 40

Functions relating to civil status

1. A consular officer shall be entitled:

a) to maintain registers of births and deaths of the national of the sending State, to receive or obtain and request competent authorities to supply relevant communications and documents regarding to these matters;

b) to accept any application or declaration relating to civil status of nationals of the sending State;

c) to register marriages between nationals of the sending State;

d) to register marriages between a national of the sending State and a national of another State in conformity with the laws and regulations of the sending and the receiving States; and

e) to register adoptions in conformity with the laws and regulations of the sending State.

2. The provisions provided in paragraph 1 of this Article however, do not exempt the persons concerned from any obligations under the laws and regulations of the receiving State.

3. When the relevant information is available to the competent authorities of the receiving State, they shall have the duty to inform a consular officer without delay of any case where the appointment of a guardian or trustee is needed to protect the interests of nationals of the sending State who are minors or other persons lacking full capacity. The giving of this information shall, however, be without prejudice to the operation of the laws and regulations of the receiving State concerning such appointments.

Article 41

Notarial functions and legalization

A consular officer shall be entitled:

1. To certify contracts, except those transferring immovable ownership in the receiving State among nationals of the sending State or between nationals of the sending State and nationals of other countries, if these contracts are to be undertaken in the sending State or by its nationals;

Bl

2. To certify testaments made by nationals of the sending State, and if requested, protect such testaments;

3. To certify procurations made by the bodies corporate and nationals of the sending State; to authenticate documents, materials, translations, copies, signatures, date in documents and materials;

4. To legalize documents and materials made in conformity with the laws and regulations in force of each State by the authorities of the sending State and the receiving State.

The documents and materials mentioned in this Article, which are drawn up, certified or legalized by the consular officer, shall be considered as having the same validity as those drawn up by the competent authorities of the receiving State if they do not run counter to the laws and regulations of that State.

Article 42

Protection of documents and valuable articles

1. Upon request of the nationals of the sending State, a consular officer may receive their documents or valuable articles for protection, if this is not contrary to the laws and regulations of the receiving State.

2. A consular officer shall be also entitled to receive articles lost by nationals of the sending State during their stay in the receiving State for transferring to their owners.

Article 43

Rendering assistance to vessels of the sending State

1. A consular officer shall be entitled to provide appropriate assistance and support to vessels of the sending State during their stay in a port or other anchorage of the receiving State, or within the territorial or internal, or inland waters of the receiving State provided that the aforementioned waters are located within the consular district.

2. The master and members of the crew shall be entitled to meet and communicate with the consular officer on the vessel or elsewhere belonging to the consular district and to visit the consular post in accordance with the laws and

2

22

regulations of the receiving State, in particular the regulations of the port and the laws and regulations relating to border crossing.

3. A consular officer may address the competent authorities of the receiving State and request their support in carrying out his or her functions with regard to all matters relating to the vessels of the sending State, to the master, the members of the crew and cargo.

Article 44

Rendering assistance to master and crew

1. To the extent that the following acts are not contrary to the laws and regulations of the receiving State, a consular officer shall be entitled

a) to investigate any incident which occurs aboard a vessel of the sending State; to question the master or any member of the crew with reference to these incidents; to inspect the vessel's papers; to receive information in connection with the voyage and destination of the vessel and also to render assistance in connection with the entry and departure of a vessel and its stay in the port;

b) to settle disputes between the master and members of the crew, including disputes relating to wages and employment contracts;

c) to take steps connected with the recruitment or the replacement of the master and of members of the crew;

d) to arrange medical treatment for the master, a member of the crew or a passenger of the vessel and to arrange for their repatriation to the sending State;

e) to receive, draw up, certify or prolong any declaration or other document in accordance with the laws and regulations of the sending State in regard to a vessel of the sending State or its cargo; and

f) to undertake other steps provided for by the laws and regulations of the sending State concerning merchant shipping.

2. The consular officer shall be entitled, in accordance with the laws and regulations of the receiving State, to appear together with the master or a crew member before the court or other competent authorities of the receiving State in order to render them assistance.

Handwritten mark

Handwritten mark

Article 45

Protection of interests in case of coercive measures on board a vessel

1. If the courts or other competent authorities of the receiving State intend to take coercive measures or to conduct an investigation on board a vessel of the sending State which is in the internal waters, territorial or inland waters of the receiving State, belonging to the consular district, the consular officer shall be notified in advance by the competent authorities so that the consular officer can be present when such actions are being taken. If the consular officer is not present when such actions are taken, the competent authorities of the receiving State, on request, inform him or her thereof in writing. If the urgency of the measures to be taken does not allow prior notification of the consular officer in all cases, the competent authorities of the receiving State shall inform the consular officer in writing of the occurrence and the action taken.

2. The provisions of paragraph 1 of this Article shall also apply if the competent authorities of the receiving State summon the master or members of the crew of a vessel of the sending State to answer questions on shore on matters affecting the vessel.

3. Except at the request or with the permission of the consular officer or of the master of the vessel of the sending State, the judicial or other competent authorities of the receiving State shall not interfere on board a vessel of the sending State in questions of relations between the members of the crew, labour relations, discipline on board and in other activities of an internal character relating to the vessel provided that the laws and regulations relating to the public order and safety of the receiving State are not violated.

4. The provisions of this Article shall not apply to routine customs, immigration, passport, and public health, sanitary and quarantine control as well as other measures necessary for maintaining and restoring public security and order in the receiving State.

The provisions of this Article shall not apply in respect of measures undertaken in carrying out provisions in international treaties in force to which the two countries are parties, for saving of human life at sea and the prevention of pollution of the marine environment.

Article 46

17

26

Assistance in the case of accident of a vessel

1. If a vessel of the sending State is wrecked, grounded or suffers any other damage in the territorial or internal waters of the receiving State the competent authorities of that State shall inform the consular officer as soon as possible of measures undertaken for saving the passengers and crew and salvaging the vessel and its cargo.

2. The consular officer may assist a vessel of the sending State, the members of the crew, the passengers thereof who are nationals of the sending State. The consular officer may also request the receiving State to provide such assistance.

3. If the owner of a vessel of the sending State, the master or other authorized person is not in a position to undertake the necessary measures for safeguarding, salvaging or disposing the vessel's assets and its cargo, the consular officer of the sending State, on behalf of the owner, shall either undertake those measures which the owner of the vessel or the cargo would undertake in such a case, or request the competent authorities of the receiving State to undertake those measures.

4. The provisions of paragraphs 1, 2, 3 of this Article shall also apply to objects belonging to a national of the sending State which were on board a vessel, whether of the sending State or of a third State, which were found on shore or in the waters of the receiving State, or which have been brought to a port of the receiving State.

5. The competent authorities of the receiving State shall extend all necessary assistance to a consular officer in taking measures relating to the salvage of a vessel of the sending State.

Article 47

Functions relating to aircraft

Articles 43, 44, 45 and 46 of the present Convention shall apply in a proper way to civil aircraft of the sending State, provided that their application should not be inconsistent with the provisions of bilateral or multilateral Conventions, which the Contracting Parties have signed or acceded to.

Article 48

Consular charges and fees

1. In accordance with the laws and regulations of the sending State, the consular post shall be entitled to levy, within the territory of the receiving State, charges and fees for the consular acts.

2. The sums collected in the form of the fees and the charges referred in paragraph 1 of this Article and the receipts for such fees and charges, shall be exempt from any taxes and charges within the receiving State.

3. The receiving State shall allow the consular post to deposit the sums so collected to its official banking account.

PART V

FINAL PROVISIONS

Article 49

Termination of the functions of a member of a consular post

The functions of a member of a consular post shall come to an end inter alia:

a) on notification by the sending State to the receiving State that his or her functions have come to an end;

b) on withdrawal of the exequatur; and

c) on notification by the receiving State to the sending State that the receiving State has ceased to consider him or her as a member of the consular staff.

Article 50

Departure from the territory of the receiving State

The receiving State shall, even in case of armed conflict, grant to members of the consular post and members of the private staff, other than nationals of the receiving State, and to members of their families forming part of their households irrespective of nationality, the necessary time and facilities to enable them to prepare their departure and to leave at the earliest possible moment after the

1/2

g.l.

termination of the functions of the members concerned. In particular, the receiving State shall, in case of need, place at their disposal the necessary means of transport for themselves and their property other than property acquired in the receiving State the export of which is prohibited at the time of departure.

Article 51

Protection of consular premises and archives and of the interests of the sending State in exceptional circumstances

1. In the event of the severance of consular relations between the two countries:

a) the receiving State shall, even in the case of armed conflict, respect and protect the consular premises, together with the property of the consular post and the consular archives;

b) the sending State may entrust the custody of the consular premises, together with the property contained therein and the consular archives, to a third State acceptable to the receiving State;

c) the sending State may entrust the protection of its interests and those of its nationals to a third State acceptable to the receiving State

2. In the event of the temporary or permanent closure of a consular post, the provisions of sub-paragraph (a) of paragraph 1 of this Article shall apply. In addition.:

a) if the sending State, although not represented in the receiving State by a diplomatic mission, has other consular post in the territory of that State, that consular post may be entrusted with the custody of the premises of the consular post which has been closed, together with the property contained therein and the consular archives, and, with the consent of the receiving State, with the exercise of consular functions in the district of that consular post; or

b) if the sending State has no diplomatic mission and no other consular post in the receiving State, the provisions of sub-paragraph (b) and (c) of paragraph 1 of this Article shall apply.

Article 52

Information on changes of the laws of the receiving State

13

bl'

related to nationals of the sending State

The receiving State shall inform the consular post of the changes in its laws and regulations related to the rights and interests of the sending State and its nationals both individuals and bodies corporate.

Article 53

Ratification, entry into force
and cancellation of the present Convention

1. The present Convention shall be ratified and shall come into force thirty (30) days after the date on which the two Contracting Parties have exchanged their instruments of ratification.

2. The present Convention may be amended. Any such amendments shall be negotiated through diplomatic channels and shall enter into force thirty (30) days after the date on which the Contracting Parties have exchanged their instruments of ratification concerning such amendments.

3. The present Convention is concluded for an unlimited period of time and shall remain in force until six months from the date on which one Contracting Party informs in writing the other Party of its desire to terminate the validity of the present Convention.

Done in duplicate in *P. Penh*, this 27th day of February 1997, in Khmer, Vietnamese and English languages. The texts in Khmer and Vietnamese languages are equally authentic. In case of divergences in interpretation, the English text shall prevail.

FOR THE KINGDOM
OF CAMBODIA



UNG HUOT

FOR THE SOCIALIST REPUBLIC
OF VIETNAM



NGUYEN MANH CAM

